

ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក

**ព័ត៌មានហិរញ្ញវត្ថុបន្តិចបន្តួចសង្ខេប និងដោយឡែក
សម្រាប់ដំណាច់ការិយបរិច្ឆេទ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១**

ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក

**ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលសង្ខេបរួម និងដោយឡែក
សម្រាប់ដំណាច់ការិយបរិច្ឆេទទី៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១**

មាតិកា	ទំព័រ
របាយការណ៍ស្តីពីការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេល	១ – ២
ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលសង្ខេបរួម៖	
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបរួម	៣
របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបរួម	៤
របាយការណ៍បម្រែបម្រួលមូលធនសង្ខេបរួម	៥
របាយការណ៍លំហូរសាច់ប្រាក់សង្ខេបរួម	៦
ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលសង្ខេបដោយឡែក៖	
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបដោយឡែក	៧
របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបដោយឡែក	៨
របាយការណ៍បម្រែបម្រួលមូលធនសង្ខេបដោយឡែក	៩
របាយការណ៍លំហូរសាច់ប្រាក់សង្ខេបដោយឡែក	១០
កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលសង្ខេបរួម និងដោយឡែក	១១ - ២៧



**របាយការណ៍ស្តីពីការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុបន្ទះពេល
ជូនភាគទុនិក ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក**

សេចក្តីផ្តើម

យើងខ្ញុំបានធ្វើការត្រួតពិនិត្យលើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបរួម ដែលបានភ្ជាប់មកជាមួយរបស់ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក (ហៅកាត់ថា “ធនាគារ”) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ជេ & អេ (ខេមបូឌា) អ៊ិនវេសមិន ឯ.ក (ហៅកាត់ថា “ក្រុមហ៊ុនរួម”) គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ និងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបដោយឡែក របស់ធនាគារ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ហើយនឹងរបាយការណ៍ចំណេញ-ខាត និង លទ្ធផលលម្អិតផ្សេងៗ សង្ខេបរួម និងដោយឡែក សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ និង៩ខែ និងរបាយការណ៍បម្រែបម្រួលមូលធនសង្ខេបរួម និងដោយឡែក និងរបាយការណ៍លំហូរសាច់ប្រាក់សង្ខេបរួម និងដោយឡែក សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ ព្រមទាំង កំណត់សម្គាល់ផ្សេងៗ រួមមានសេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ និងកំណត់សម្គាល់ពន្យល់ផ្សេងៗទៀត។ គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរៀបចំ និងដាក់បង្ហាញព័ត៌មានហិរញ្ញវត្ថុបន្ទះពេលសង្ខេបរបស់ក្រុមហ៊ុនរួម និង ព័ត៌មានហិរញ្ញវត្ថុបន្ទះពេលសង្ខេបដោយឡែករបស់ធនាគារ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យ អន្តរជាតិនៃ កម្ពុជាលេខ ៣៤ ស្តីពី “របាយការណ៍ហិរញ្ញវត្ថុបន្ទះពេល”។ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺបញ្ជាក់នូវសេចក្តីសន្និដ្ឋាន លើព័ត៌មានហិរញ្ញវត្ថុបន្ទះពេលសង្ខេបរួម និងដោយឡែកនេះ ផ្អែកទៅតាមការត្រួតពិនិត្យរបស់យើងខ្ញុំ។

វិសាលភាពនៃការត្រួតពិនិត្យ

យើងខ្ញុំបានធ្វើការត្រួតពិនិត្យដោយអនុលោមទៅតាម ស្តង់ដារអន្តរជាតិនៃកម្ពុជា សម្រាប់ការត្រួតពិនិត្យ លេខ ២៤១០ ស្តីពី “ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុបន្ទះពេលដែលអនុវត្តដោយសវនករឯករាជ្យរបស់ក្រុមហ៊ុន”។ ការ ត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុបន្ទះពេល រួមមានការចោទជាសំណួរ ជាពិសេសចំពោះបុគ្គលិកដែលទទួលខុសត្រូវ ចំពោះបញ្ហាផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ និងការអនុវត្តនីតិវិធីវិភាគ និងនីតិវិធីត្រួតពិនិត្យផ្សេងៗ។ អនុលោមទៅតាម ស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា វិសាលភាពនៃការត្រួតពិនិត្យ មានទំហំតូចជាងការធ្វើសវនកម្ម ដូចនេះក្នុងការត្រួត ពិនិត្យ យើងខ្ញុំមិនអាចអះអាងថា យើងខ្ញុំបានរកឃើញនូវបញ្ហាជាសារវន្តទាំងអស់ ដូចការធ្វើសវនកម្មទេ។ អាស្រ័យហេតុ នេះ យើងខ្ញុំមិនបញ្ចេញមតិយោបល់សវនកម្មទេ។



សេចក្តីសន្និដ្ឋាន

យោងទៅតាមការត្រួតពិនិត្យរបស់យើងខ្ញុំ យើងខ្ញុំកត់សម្គាល់ឃើញថា មិនមានបញ្ហាណាមួយដែលធ្វើឱ្យយើងខ្ញុំជឿជាក់ថាព័ត៌មានហិរញ្ញវត្ថុចន្លោះពេលសង្ខេបរួម និង ដោយឡែក ដែលបានភ្ជាប់មកជាមួយ មិនបានរៀបចំ ត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា ៣៤ ស្តីពី “របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល” នោះទេ។

ខ. ក្រុមហ៊ុន ប្រាយ៉ាតអ៊ិនវេសមេនឌឺអេស (ខេមបូឌា)

គុយ លីម
Partner



រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១

ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក

**របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបរួម
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១**

	កំណត់ សម្គាល់	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ		៤៤.៣១៣.០០១	១៨០.៧៥២.៧៣១	៣៦.២៧២.៤៥៥	១៤៦.៧២២.០៨០
សមតុល្យនៅធនាគារកណ្តាល		៥៦.០៩៩.១២៥	២២៨.៨២៨.៣៣១	៧៣.២៩០.៣៦៦	២៩៦.៤៥៩.៥៣០
សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ		៩៩.០១៤.១៩៤	៤០៣.៨៧៨.៨៩៧	៩៩.៩៩៨.៦០៨	៤០៤.៤៩៤.៣៦៩
ប្រាក់តម្កល់តាមច្បាប់នៅធនាគារកណ្តាល		៥៩.៦៩៩.១៩៨	២៤៣.៥១៣.០២៩	៥៩.៥៣៥.២៥៥	២៤០.៨២០.១០៦
ឥណទានអតិថិជន	៦	៧៣០.៣៦១.៦៧៨	២.៩៧៩.១៤៥.២៨៤	៧២១.៣២២.០៦៩	២.៩១៧.៧៤៧.៧៦៩
មូលបត្រវិនិយោគ		៣.២២៦.៤៦៧	១៣.១៦០.៧៥៩	៣.១៥៧.៩០៣	១២.៧៧៣.៧១៤
ទ្រព្យសកម្មអរូបី		៦.៩២៤.៥៨៨	២៨.២៤៥.៣៩៤	៨.០២៨.៩២៨	៣២.៤៧៧.០១៤
ទ្រព្យសម្បត្តិ និងបរិក្ខារ		១៤.៥៧៥.២៥៦	៥៩.៤៥២.៤៦៩	១៦.២៧៩.៧៥១	៦៥.៨៤១.៥៩៣
ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់	៧	១០.២០៦.១៤៥	៤១.៦៣០.៨៦៥	៩.៧៨០.១៨៤	៣៩.៥៦០.៨៤៤
ពន្ធពន្យារទ្រព្យសកម្ម		១០៧.១២៧	៤៣៦.៩៧១	២៣៧.០១០	៩៥៨.៧០៥
ទ្រព្យសកម្មផ្សេងៗ		៥.៤២៨.៨៤០	២២.១៤៤.២៣៩	៥.២៩៥.៤៥៩	២១.៤២០.១៣២
ទ្រព្យសកម្មសរុប		១.០២៩.៩៥៥.៦១៩	៤.២០១.១៨៨.៩៦៩	១.០៣៣.១៩៧.៩៨៨	៤.១៧៩.២៨៥.៨៦០
បំណុល និងមូលធន					
បំណុល					
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ		១១៦.៧៤០.៨៤០	៤៧៦.១៨៥.៨៨៦	៨៨.៥៦៥.៥៧៧	៣៥៨.២៤៧.៧៥៩
ប្រាក់បញ្ញើរបស់អតិថិជនមិនមែនធនាគារ		៦៧៥.៨៧៧.១៧៤	២.៧៥៦.៩០២.៩៩២	៧១៨.៣៤២.៩៦២	២.៩០៥.៦៩៧.២៨១
បំណុលពន្ធលើប្រាក់ចំណូលក្នុងគ្រា		២.៧៧៤.៩៤៩	១១.៣១៩.០១៧	៣.៥២២.៧១២	១៤.២៤៩.៣៧០
ប្រាក់កម្ចី		១០.២២១.៦៨៩	៤១.៦៩៤.២៧០	១៥.៤០៧.៤១០	៦២.៣២២.៩៧៣
មូលបត្របំណុលបានចេញផ្សាយ		១៩.៦២១.២០២	៨០.០៣៤.៨៨៣	១៩.៧៩៣.៤៧៤	៨០.០៦៤.៦០២
បំណុលកតិសន្យា	៧	១០.៧៨៩.៦៥៦	៤៤.០១១.០០៧	១០.១៨៩.៨៤១	៤១.២១៧.៩០៧
កាតព្វកិច្ចអត្ថប្រយោជន៍បុគ្គលិក		២១៣.៦៦៣	៨៧១.៥៣១	១៦៣.០០០	៦៥៩.៣៣៥
បំណុលផ្សេងៗ		៥.៦០០.២៧៧	២២.៨៤៣.៥៣០	១.៥៣៨.៥៤៧	៦.២២៣.៤២៣
អនុបំណុល		២០.០៣៧.១២៨	៨១.៧៣១.៤៤៥	២០.០៣៧.១២៨	៨១.០៥០.១៨២
បំណុលសរុប		៨៦១.៨៧៦.៥៧៨	៣.៥១៥.៥៩៤.៥៦១	៨៧៧.៥៦០.៦៥១	៣.៥៤៩.៧៣២.៨៣២
មូលធន					
ដើមទុន	៨	១០២.០០០.០០០	៤១៦.០៥៨.០០០	៩២.០០០.០០០	៣៧២.១៤០.០០០
ទុនបម្រុងតាមច្បាប់		១២.៣២១.៤៣៣	៥១.៧៩០.២៥៧	១១.៦៨៣.១៦៧	៤៩.១៩៥.០៦៧
ចំណេញរក្សាទុក		៥៣.៧៥៧.៦០៨	២១៧.៤៧០.១៣៧	៥១.៩៥៤.១៧០	២១០.១៣៧.៣៥៩
ទុនបម្រុងផ្សេងៗ		-	២៧៦.០១៤	-	(១.៩១៩.៣៩៨)
មូលធនសរុប		១៦៨.០៧៩.០៤១	៦៨៥.៥៩៤.៤០៨	១៥៥.៦៣៧.៣៣៧	៦២៩.៥៥៣.០២៨
បំណុល និងមូលធនសរុប		១.០២៩.៩៥៥.៦១៩	៤.២០១.១៨៨.៩៦៩	១.០៣៣.១៩៧.៩៨៨	៤.១៧៩.២៨៥.៨៦០

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ១១ ដល់ទំព័រទី ២៧ គឺជាផ្នែកនៃព័ត៌មានហិរញ្ញវត្ថុចន្លោះពេលសង្ខេបរួមនេះ។

ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក

**របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបរួម
សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ និង៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១**

កំណត់ សម្គាល់	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	
	ឱណ្ណះសេវេរិក	ពាន់រៀល	ឱណ្ណះសេវេរិក	ពាន់រៀល	ឱណ្ណះសេវេរិក	ពាន់រៀល	ឱណ្ណះសេវេរិក	ពាន់រៀល
ចំណូលការប្រាក់	១៨.៤៦៧.៤២៩	៧៥.២៧៣.២៤១	១៧.៤២៧.៧៤៨	៧១.៣៦៦.៦២៨	៥៤.៩០៩.២០៣	២២៣.២៦០.៨១៩	៥០.៥៥៣.៤៦២	២០៦.៣៥៩.២៣២
ចំណាយការប្រាក់	(៦.៥៦៨.១១៧)	(២៦.៧៧១.៦៤៥)	(៧.៥០៨.៧៩៨)	(៣០.៧៤៨.៥២៨)	(២០.៧៤២.៥៧៣)	(៨៤.៣៣៩.៣០២)	(២០.៦៤៤.៥៩០)	(៨៤.២៧១.២១៦)
ចំណូលការប្រាក់សុទ្ធ	១១.៨៩៩.៣១២	៤៨.៥០១.៥៩៦	៩.៩១៨.៩៥០	៤០.៦១៨.១០០	៣៤.១៦៦.៦៣០	១៣៨.៩២១.៥១៧	២៩.៩០៨.៨៧២	១២២.០៨៨.០១៦
ចំណូលការប្រើប្រាស់	៧៧៣.៦៥៩	៣.១៥៣.៤៣៤	៨១១.៦០០	៣.៣២៣.៥០២	១.៦៤២.២៥៦	៦.៦៧៧.៤១៣	២.៦៩៥.៣៥១	១១.០០២.៤២៣
ចំណាយការប្រើប្រាស់	(២១៥.០១៣)	(៨៧៦.៣៩៣)	(២១០.៥៧៣)	(៨៦២.២៩៦)	(៧៥៦.២៥០)	(៣.០៧៤.៩១៣)	(៨០៧.២៨០)	(៣.២៩៥.៣១៧)
ចំណូលតម្រូវដើមសុទ្ធ	៥៥៨.៦៤៦	២.២៧៧.០៤១	៦០១.០២៧	២.៤៦១.២០៦	៨៨៦.០០៦	៣.៦០២.៥០០	១.៨៨៨.០៧១	៧.៧០៧.១០៦
(ខាត)/ចំណេញបណ្តាលមកពីការថយចុះតម្លៃចំពោះទ្រព្យ សកម្មហិរញ្ញវត្ថុ	៩	(៣២៥.៦៤១)	(១.៣២៧.៣១៣)	១៦១.២៤៤	៦៦០.២៩៤	(២.៤៨៨.៤៨៧)	(៣៤៧.៨៤៤)	(១.៤១៩.៩៤០)
(ខាត)/ចំណេញផ្សេងៗ - សុទ្ធ	(៧៧.៤៨០)	(៣១៥.៨០៨)	១៤.៨៣០	៦០.៧២៩	(១៨០.១២០)	(៧៣២.៣៦៧)	១០.៣៧៧	៤២.៣៥៩
ចំណូលប្រតិបត្តិការផ្សេងៗ	៣២.៩១២	១៣៤.១៤៩	២៣.០២៩	៩៤.៣០៤	៦៨៦.៣៧២	២.៧៩០.៧៨៩	៤៣.៤៤៧	១៧៧.៣៥១
(ខាត) / ចំណូលប្រតិបត្តិការផ្សេងៗសុទ្ធ	(៣៧០.២០៩)	(១.៩០៨.៩៧២)	១៩៩.១០៣	៨១៥.៣៣៧	(១.៩៨២.២២៨)	(៨.៤២៣.៣៦៥)	(២៩៤.០៣០)	(១.២០០.២៣០)
ចំណាយបុគ្គលិក	(២.០២៣.២៣៦)	(៨.២៤៦.៧១០)	(១.៩១៧.៧៨៧)	(៧.៨៥៣.៣៣៨)	(៥.៨៧៤.១០១)	(២៣.៨៨៤.០៩៥)	(៥.៨៧៧.៨១០)	(២៣.៩៧៦.៨៩២)
វិលសំទ្រព្យសម្បត្តិ និងហិក្ខារ និងវិលសំទ្រព្យសកម្មរូបិ	(២.០០៩.៨៧៩)	(៤.១៩២.២៦៧)	(១.៨២១.៦១០)	(៧.៤៥៩.៤៩៣)	(៥.៨០៨.៣៣៨)	(២៣.៦១៦.៧០៣)	(៤.៨៩០.៦៤៨)	(១៩.៩៦៣.៦២៥)
ចំណាយប្រតិបត្តិការផ្សេងៗ	(១.២៨២.៥០០)	(៥.២២៧.៤៧០)	(១.៧៧៣.៩១១)	(៧.២៦៤.១៦៦)	(៥.៧៦០.២៣៨)	(២៣.៤២១.១២៨)	(៥.១០៨.៨៩០)	(២០.៨៥៤.៤៨៩)
ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល	៦.៧៧២.១៣៤	២៧.៦០៣.២១៨	៥.២០៥.៧៧២	២១.៣១៧.៦៣៦	១៥.៦២៧.៧២៤	៦៣.៥៤២.៣២៥	១៥.៦២៩.៥៦៥	៦៣.៧៩៩.៨៨៦
ចំណាយពន្ធលើប្រាក់ចំណូល	(១.៤០៦.០៦០)	(៥.៧៣១.១០១)	(១.០៨៤.៨៤៧)	(៤.៤៤២.៤៤៨)	(៣.១៨៦.០២០)	(១២.៩៥៤.៣៥៧)	(៣.៤៧៦.១៩៦)	(១៤.១៨៩.៨៣២)
ចំណេញក្នុងការិយបរិច្ឆេទ	៥.៣៦៦.០៧៤	២១.៨៧២.១១៧	៤.១២០.៩២៥	១៦.៨៧៥.១៨៨	១២.៤៤១.៧០៤	៥០.៥៨៧.៩៦៨	១២.១៥៣.៣៦៩	៤៩.៦១០.០៥៤
លទ្ធផលលម្អិតផ្សេងៗ								
ខ្ទង់ដែលមិនត្រូវបានចាត់ថ្នាក់ឡើងវិញក្នុងចំណេញ-ខាត	-	៦៣០.៧៩៧	-	៤៧៩.៧០៤	-	២.១៩៥.៤១២	-	១.៤៦៥.២៤៤
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៦៣០.៧៩៧	-	៤៧៩.៧០៤	-	២.១៩៥.៤១២	-	១.៤៦៥.២៤៤
លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទសរុប	៥.៣៦៦.០៧៤	២២.៥០២.៩១៤	៤.១២០.៩២៥	១៧.៣៥៤.៨៩២	១២.៤៤១.៧០៤	៥២.៧៧៣.៣៨០	១២.១៥៣.៣៦៩	៥១.០៧៥.២៩៨
ចំណេញមេស្ត្រូមហ៊ុនរួម	៥.៣៦៦.០៧៤	២១.៨៧២.១១៧	៤.១២០.៩២៥	១៦.៨៧៥.១៨៨	១២.៤៤១.៧០៤	៥០.៥៨៧.៩៦៨	១២.១៥៣.៣៦៩	៤៩.៦១០.០៥៤
លទ្ធផលលម្អិតសរុបមេស្ត្រូមហ៊ុនរួម	៥.៣៦៦.០៧៤	២២.៥០២.៩១៤	៤.១២០.៩២៥	១៧.៣៥៤.៨៩២	១២.៤៤១.៧០៤	៥២.៧៧៣.៣៨០	១២.១៥៣.៣៦៩	៥១.០៧៥.២៩៨

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ១១ ដល់ទំព័រទី ២៧ គឺជាផ្នែកនៃព័ត៌មានហិរញ្ញវត្ថុចន្លោះពេលសង្ខេបរួមនេះ។

ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក

**របាយការណ៍បម្រែបម្រួលមូលធនសង្ខេបប្រែប្រួល
សម្រាប់ដំណាច់ការិយបរិច្ឆេទទី៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១**

	បេសម្បត្តិសម្រាប់ប្រែប្រួល									
	ដើមទុន		ទុនបម្រែបម្រួល		ចំណេញរក្សាទុក		ទុនបម្រែបម្រួលដទៃៗ		សរុប	
	ឥណទាន	ពាន់រៀល	ឥណទាន	ពាន់រៀល	ឥណទាន	ពាន់រៀល	ឥណទាន	ពាន់រៀល	ឥណទាន	ពាន់រៀល
សមតុល្យនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០	៨០.០០០.០០០	៣២៦.០០០.០០០	៨.២៥២.៨១១	៣៥.២០៩.៥០៦	៥០.២៤៦.៦៧២	២០៣.១៧៥.៨៨៩	-	-	១៣៨.៤៩៩.៤៨៣	៥៦៤.៣៨៥.៣៩៥
ចំណេញក្នុងការិយបរិច្ឆេទ	-	-	-	-	១២.១៥៣.៣៦៩	៤៩.៦១០.០៥៤	-	-	១២.១៥៣.៣៦៩	៤៩.៦១០.០៥៤
លទ្ធផលលម្អិតផ្សេងៗ - លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	១.៤៦៥.២៤៤	-	១.៤៦៥.២៤៤
លទ្ធផលសរុបប្រែប្រួលការិយបរិច្ឆេទ	-	-	-	-	១២.១៥៣.៣៦៩	៤៩.៦១០.០៥៤	-	១.៤៦៥.២៤៤	១២.១៥៣.៣៦៩	៥១.៥៤៥.៥៤២
ប្រតិបត្តិការជាមួយម្ចាស់ក្រុមហ៊ុនក្នុងស្ថានភាពធានាគុណភាព										
បម្រែបម្រួលពីចំណេញរក្សាទុកទៅដើមទុន (កំណត់សម្គាល់ ៨)	១២.០០០.០០០	៤៨.៩៨៤.០០០	-	-	(១២.០០០.០០០)	(៤៨.៩៨៤.០០០)	-	-	-	-
ផ្ទេរពីចំណេញរក្សាទុកទៅទុនបម្រែបម្រួលកាមច្បាប់	-	-	៣.១០២.៩១៣	១២.៦៦៦.០៩១	(៣.១០២.៩១៣)	(១២.៦៦៦.០៩១)	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	២.២១៦.០០០	-	-	-	-	-	-	-	២.២១៦.០០០
ប្រតិបត្តិការសរុបជាមួយម្ចាស់ក្រុមហ៊ុនក្នុងស្ថានភាពធានាគុណភាព	១២.០០០.០០០	៥១.២០៦.០០០	៣.១០២.៩១៣	១២.៦៦៦.០៩១	(១៥.១០២.៩១៣)	(៦១.៦៥០.០៩១)	-	-	-	២.២១៦.០០០
សមតុល្យនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	៩២.០០០.០០០	៣៧៧.២០០.០០០	១១.៣៥៥.៧២៤	៤៧.៨៧៥.៥៩៧	៤៧.២៩៣.៧៦៨	១៤១.១៣៥.៨៥២	-	១.៤៦៥.២៤៤	១៥០.៦៥២.៨៥២	៦១៧.៦៧៦.៦៩៣
សមតុល្យនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១	៩២.០០០.០០០	៣៧២.១៤០.០០០	១១.៦៨៣.១៦៧	៤៩.១៩៥.០៦៧	៥១.៩៥៤.១៧០	២១០.១៣៧.៣៥៩	-	(១.៩១៩.៣៩៨)	១៥៩.៦៦៧.៣៣៧	៦២៩.៥៥៣.០២៨
ចំណេញក្នុងការិយបរិច្ឆេទ	-	-	-	-	១២.៤៤១.៧០៤	៥០.៥៨៧.៩៦៨	-	-	១២.៤៤១.៧០៤	៥០.៥៨៧.៩៦៨
លទ្ធផលលម្អិតផ្សេងៗ - លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	២.១៩៥.៤១២	-	២.១៩៥.៤១២
លទ្ធផលសរុបប្រែប្រួលការិយបរិច្ឆេទ	-	-	-	-	១២.៤៤១.៧០៤	៥០.៥៨៧.៩៦៨	-	២.១៩៥.៤១២	១២.៤៤១.៧០៤	៥២.៧៨៣.៣៨០
ប្រតិបត្តិការជាមួយម្ចាស់ក្រុមហ៊ុនក្នុងស្ថានភាពធានាគុណភាព										
បម្រែបម្រួលពីចំណេញរក្សាទុកទៅដើមទុន (កំណត់សម្គាល់ ៨)	១០.០០០.០០០	៤០.៦៦០.០០០	-	-	(១០.០០០.០០០)	(៤០.៦៦០.០០០)	-	-	-	-
ផ្ទេរពីចំណេញរក្សាទុកទៅទុនបម្រែបម្រួលកាមច្បាប់	-	-	៦៣៨.២៦៦	២.៥៩៥.១៩០	(៦៣៨.២៦៦)	(២.៥៩៥.១៩០)	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៣.២៥៨.០០០	-	-	-	-	-	-	-	៣.២៥៨.០០០
ប្រតិបត្តិការសរុបជាមួយម្ចាស់ក្រុមហ៊ុនក្នុងស្ថានភាពធានាគុណភាព	១០.០០០.០០០	៤៣.៩១៨.០០០	៦៣៨.២៦៦	២.៥៩៥.១៩០	(១០.៦៣៨.២៦៦)	(៤៣.២៥៨.១៩០)	-	-	-	៣.២៥៨.០០០
សមតុល្យនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	១០២.០០០.០០០	៤១៦.០៥៨.០០០	១២.៣២១.៤៣៣	៥១.៧៧០.៧៨៧	៥៣.៧៥៧.៦០៤	២១៧.៤៧០.១៣៧	-	២៧៦.០១៤	១៦៤.០៧៩.០៤១	៦៨៥.៥៩៤.៤០៨

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយពីទំព័រទី ១១ ដល់ទំព័រទី ២៧ គឺជាផ្នែកនៃព័ត៌មានហិរញ្ញវត្ថុចន្លោះពេលសង្ខេបប្រែប្រួលនេះ។

ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក

**របាយការណ៍លំហូរសាច់ប្រាក់សង្ខេបរួម
សម្រាប់ដំណាច់ការិយបរិច្ឆេទ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១**

	សម្រាប់ដំណាច់ការិយបរិច្ឆេទ៩ខែ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពានរៀល	ដុល្លារអាមេរិក	ពានរៀល
លំហូរសាច់ប្រាក់បានពីសកម្មភាពប្រតិបត្តិការ				
ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល	១៥.៦២៧.៧២៤	៦៣.៥៤២.៣២៥	១៥.៦២៩.៥៦៥	៦៣.៧៩៩.៨៨៦
<i>និយ័តកម្ម៖</i>				
សំវិធានធនសម្រាប់កាតព្វកិច្ចអត្ថប្រយោជន៍បុគ្គលិក	៥០.៦៦៣	២០៥.៩៩៦	-	-
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបី	៥.៨០៨.៣៣៨	២៣.៦១៦.៧០៣	៤.៨៩០.៦៤៨	១៩.៩៦៣.៦២៥
ខាតបង់បណ្តាលមកពីការថយចុះតម្លៃចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ	២.៤៨៨.៤៨៧	១០.១១៨.១៨៤	៣៤៧.៨៤៨	១.៤១៩.៩៤០
(ចំណេញ)/ខាតពីការប្តូររូបិយប័ណ្ណមិនទាន់ទទួលស្គាល់លើមូលបត្រនិយោគ	(៣.៨២៣)	(១៥.៥៤៤)	៤៨.៤៩១	១៩៧.៩៤០
ចំណេញពីការប្តូររូបិយប័ណ្ណមិនទាន់ទទួលស្គាល់លើប្រាក់កម្ចី និងមូលបត្របំណុល	(២៨៤.៦៨៤)	(១.១៥៧.៥២៥)	(២២៧.៧២៦)	(៩២៩.៥៧៤)
ចំណូលការប្រាក់	(៥៤.៩០៩.២០៣)	(២២៣.២៦០.៨១៩)	(៥០.៥៥៣.៤៦២)	(២០៦.៣៩៩.២៣២)
ចំណាយការប្រាក់	២០.៧៤២.៥៧៣	៨៤.៣៣៩.៣០២	២០.៦៤៤.៥៩០	៨៤.២៧១.២១៦
បរិប្រែប្រួលដើមទុនបង្វិល៖				
ទុនបង្កើតកាតព្វកិច្ចជាមួយធនាគារកណ្តាល	៨១៥.៨០២	៣.៣១៧.០៥១	២៥.៩៦០.៨៧២	១០៥.៩៧២.២៨០
ឥណទានអតិថិជន	(១០.៨៣៨.៦៥៧)	(៤៤.០៦៩.៩៧៩)	(៥៧.៤២៦.១៨៥)	(២៣៤.៤១៣.៦៨៧)
ទ្រព្យសកម្មផ្សេងៗ	(១៣៣.៣៨១)	(៥៤២.៣២៧)	(៣៣៨.៨១៦)	(១.៣៨០.០៤៧)
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ	២៧.៩៩១.៧៥៤	១១៣.៨១៤.៤៧២	២៥.០៩៤.៦២៥	១០២.៤៣៦.២៥៩
ប្រាក់បញ្ញើរបស់អតិថិជនមិនមែនធនាគារ	(៤០.៨៥៨.១៩១)	(១៦៦.២៩២.០៤៥)	៦៥.៨៦៨.៥០២	២៦៨.៨៧៥.២២៥
បំណុលផ្សេងៗ	៣.៩៧៩.៩០៦	១៦.១៨២.២៩៨	៣៥៩.៧០៩	១.៤៦៨.៣៣២
សាច់ប្រាក់(ប្រើក្នុង)/បានពីប្រតិបត្តិការ	(២៩.៥៦២.៦៩២)	(១២០.២០១.៩០៤)	៥០.២៩៤.៦៦៧	២០៥.៣១៩.១៥៩
ការប្រាក់បានទទួល	៥៤.៣៩៥.៣៧១	២២១.១៧១.៥៧៨	៤៩.៥៣៣.៨៥៣	២០២.១៩៧.១៨៨
ការប្រាក់បានបង់	(២២.១៤៤.១៦៧)	(៩០.០៣៤.១៨៣)	(១៨.៤៦០.៦៥៧)	(៧៥.៣៥៦.៤០២)
ពន្ធលើប្រាក់ចំណូលបានបង់	(៣.៨០៣.៩០០)	(១៥.៤៦៦.៦៥៧)	(៤.៧៥២.១៤៩)	(១៩.៣៩៥.២៧២)
សាច់ប្រាក់សុទ្ធជាដើម(ថ្ងៃទី៣០)/បានពីសកម្មភាពប្រតិបត្តិការ	(១.១១៥.៣៨៤)	(៤.៥៣៥.១៦៦)	៧៦.៦១៩.៧១៤	៣១២.៧៦១.៦៧៣
លំហូរសាច់ប្រាក់បានពីសកម្មភាពវិនិយោគ				
ប្រាក់បញ្ញើដើមទុនមានការធានា	(១.០០០.០០០)	(៤.០៦៦.០០០)	(១.២០០.០០០)	(៤.៨៩៥.៤០០)
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	(៦៩៥.១៦៥)	(២.៨២៦.៥៤១)	(២.៧៧៥.០០៣)	(១១.៣២៧.៥៦២)
ការទិញទ្រព្យសកម្មអរូបី	(៤៣៦.០៣៤)	(១.៧៧២.៩១៤)	(១.៥០៧.៤០៣)	(៦.១៥៣.២១៩)
ការដកមូលបត្រអាចជួញដូរបាននៅធនាគារកណ្តាល	៣.១៦៣.០០០	១២.៨៦០.៧៥៨	១២.៨៧០.០០០	៦៨.៨៦៣.៣៤០
សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	១៦.៦៦៤.២២៩	៦៧.៧៧៣.០១៩	(៦៥.៦៦១.៦៧៧)	(២៦៨.០៣០.៩៦៦)
សាច់ប្រាក់សុទ្ធជាដើម(ថ្ងៃទី៣០)/សកម្មភាពវិនិយោគ	១៧.៧០០.០៣០	៧១.៩៦៨.៣៦២	(៥៤.២៧៤.០៨៣)	(២២១.៥៤៦.៨០៧)
លំហូរសាច់ប្រាក់បានពីសកម្មភាពហិរញ្ញប្បទាន				
ភាគលាភបានបង់	-	-	(១.០០០.០០០)	(៤.០៨២.០០០)
សាច់ប្រាក់បានពីប្រាក់កម្ចី	១៥.៧៤០.២៨៥	៦៣.៩៩៩.៩៩៩	១៨.៨៦២.៤១០	៧៦.៩៩៦.៣៥៨
ការទូទាត់សងប្រាក់កម្ចី	(២០.៧៩៦.០៨៩)	(៨៤.៥៥៦.៨៩៨)	(៤១.៩៥៣.០៦០)	(១៧១.២៥២.៣៩១)
សាច់ប្រាក់បានពីការបោះផ្សាយមូលបត្របំណុល	-	-	១៩.៥៣៨.៧៤២	៧៩.៧៥៧.១៤៥
ការបង់ប្រាក់ដើមនៃកតិសន្យា	(១.៦៩៥.៤៥០)	(៦.៨៨៩.៦៣៤)	(១.៥០២.៣៥៤)	(៦.១៣៧.៧៧២)
សាច់ប្រាក់សុទ្ធជាដើម(ថ្ងៃទី៣០)/សកម្មភាពហិរញ្ញប្បទាន	(៦.៧៥១.២៥៤)	(២៧.៤៤៦.៥៣៣)	(៦.០៥៦.២៦២)	(២៤.៧១៣.៦៦០)
កំណើនសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ	៩.៨៣៤.៣៨៨	៣៩.៩៨៦.៦៦៣	១៦.២៩១.៣៦៩	៦៦.៥០១.២០៦
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមការិយបរិច្ឆេទ	១១០.៩៧៣.៨៥០	៤៤៨.៨៨៩.២២៣	៩៨.២៦២.០៣៦	៤០០.៤១៧.៧៩៧
លាម្បៀងពីការប្តូររូបិយប័ណ្ណ	-	៣.៩០០.៩៥៦	-	២.៧៤៩.៧៩៤
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដំណាច់ការិយបរិច្ឆេទ	១២០.៨០៨.២៣៨	៤៥២.៧៧០.៤០២	១១៤.៥៥៣.៣៦៥	៤១៥.៦៦៨.៧៨៥

សកម្មភាពវិនិយោគមិនមែនជាសាច់ប្រាក់

ចំណេញរក្សាទុកចំនួន ១០ លានដុល្លារអាមេរិករបស់ធនាគារ ត្រូវបានបម្លែងទៅជាដើមទុននៅក្នុងការិយបរិច្ឆេទ (សូមមើលក្នុងកំណត់សម្គាល់ ៨)។

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ១១ ដល់ទំព័រទី ២៧ គឺជាផ្នែកនៃព័ត៌មានហិរញ្ញវត្ថុចន្លោះពេលសង្ខេបរួមនេះ។

ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក

**របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបដោយឡែក
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១**

	កំណត់ សម្គាល់	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
		ឡូទ្រូររេមេរិក	ពាន់រៀល	ឡូទ្រូររេមេរិក	ពាន់រៀល
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ		៤៤.៣១៣.០០១	១៨០.៧៥២.៧៣១	៣៦.២៧២.៤៥៥	១៤៦.៧២២.០៨០
សមតុល្យនៅធនាគារកណ្តាល		៥៦.០៩៩.១២៥	២២៨.៨២៨.៣៣១	៧៣.២៩០.៣៦៦	២៩៦.៤៥៩.៥៣០
សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ		៩៩.០១៤.១៩៤	៤០៣.៨៧៨.៨៩៧	៩៩.៩៩៨.៦០៩	៤០៤.៤៩៤.៣៧៣
ប្រាក់កម្ចីល់តាមច្បាប់នៅធនាគារកណ្តាល		៥៩.៦៩៩.១៩៨	២៤៣.៥១៣.០២៩	៥៩.៥៣៥.២៥៥	២៤០.៨២០.១០៦
ឥណទានអតិថិជន	៦	៧៣៦.៥៩១.៨១៥	៣.០០៤.៥៥៨.០១៣	៧២៧.៥៥៣.៦៣៤	២.៩៤២.៩៥៤.៤៥០
មូលបត្រវិនិយោគ		៣.២២៦.៤៦៧	១៣.១៦០.៧៥៩	៣.១៥៧.៩០៣	១២.៧៧៣.៧១៤
វិនិយោគនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ		៤៩០.០០០	១.៩៩៨.៧១០	៤៩០.០០០	១.៩៨២.០៥០
ទ្រព្យសកម្មអរូបី		៦.៩២៤.៥៨៨	២៨.២៤៥.៣៩៤	៨.០២៨.៩២៨	៣២.៤៧៧.០១៤
ទ្រព្យសម្បត្តិ និងបរិក្ខារ		៧.៩៤១.៤២៧	៣២.៣៩៣.០៨០	៩.៦៣៨.៨៣៤	៣៨.៩៨០.៩៩៤
ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់	៧	១៨.៨៧២.៤៦៨	៧៦.៩៨០.៧៩៧	១៨.៩៤០.២៦៣	៧៦.៦១៣.៣៦៤
ពន្ធពន្យារទ្រព្យសកម្ម		២៦៧.១៦២	១.០៨៩.៧៥៤	៣៧១.៨៦៣	១.៥០៤.១៨៦
ទ្រព្យសកម្មផ្សេងៗ		៥.៤២៧.៣០១	២២.១៣៧.៩៦២	៥.២៩៣.៩១៩	២១.៤១៣.៩០២
ទ្រព្យសកម្មសរុប		១.០៣៨.៨៦៦.៧៤៦	៤.២៣៧.៥៣៧.៤៥៧	១.០៤២.៥៧០.០២៩	៤.២១៧.១៩៥.៧៦៧
បំណុល និងមូលធន					
បំណុល					
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ		១១៦.៧៤០.៨៤០	៤៧៦.១៨៥.៨៨៦	៨៨.៥៦៥.៥៧៧	៣៥៨.២៤៧.៧៥៩
ប្រាក់បញ្ញើរបស់អតិថិជនមិនមែនធនាគារ		៦៧៦.១៩៧.៨៣៨	២.៧៥៨.២១០.៩៨១	៧១៨.៤៤៤.៧៦៥	២.៩០៦.១១៧.១៦៥
បំណុលពន្ធលើប្រាក់ចំណូលក្នុងគ្រា		២.៧៨១.០៣៦	១១.៣៤៣.៨៤៦	៣.៤៧៨.៧០៨	១៤.០៧១.៣៧៤
ប្រាក់កម្ចី		១០.២២១.៦៨៩	៤១.៦៩៤.២៧០	១៥.៤០៧.៤១០	៦២.៣២២.៩៧៣
មូលបត្របំណុលបានចេញផ្សាយ		១៩.៦២១.២០២	៨០.០៣៤.៨៨៣	១៩.៧៩៣.៤៧៤	៨០.០៦៤.៦០២
បំណុលភតិសន្យា	៧	២០.៣៣០.៩៥៩	៨២.៩២៩.៩៥២	២០.០៩៥.១៤៦	៨១.២៨០.៨២១
កាតព្វកិច្ចអត្ថប្រយោជន៍បុគ្គលិក		២១៣.៦៦៣	៨៧១.៥៣១	១៦៣.០០០	៦៥៩.៣៣៥
បំណុលផ្សេងៗ		៥.៥៩២.០១០	២២.៨០៩.៨០៩	១.៥៣០.២៩០	៦.១៩០.០២៣
អនុបំណុល		២០.០៣៧.១២៨	៨១.៧៣១.៤៤៥	២០.០៣៧.១២៨	៨១.០៥០.១៨២
បំណុលសរុប		៨៧១.៧៣៦.៣៦៥	៣.៥៥៥.៨១២.៦៣៣	៨៨៧.៥១៦.៤៩៨	៣.៩៩០.០០៤.២៣៤
មូលធន					
ដើមទុន	៨	១០២.០០០.០០០	៤១៦.០៥៨.០០០	៩២.០០០.០០០	៣៧២.១៤០.០០០
ទុនបម្រុងតាមច្បាប់		១២.៣៨១.១០៣	៥២.០១៦.៥៨៦	១១.៧៤៤.១២៤	៤៩.៤២៦.៦២៩
ចំណេញរក្សាទុក		៥២.៧៤៩.២៧៨	២១៣.៣៨០.៩១៦	៥១.៣០៩.៤០៧	២០៧.៥២៦.៤០១
ទុនបម្រុងផ្សេងៗ		-	២៦៩.៣២២	-	(១.៩០១.៤៩៧)
មូលធនសរុប		១៦៧.១៣០.៣៨១	៦៨១.៧២៤.៨២៤	១៥៥.០៥៣.៥៣១	៦២៧.១៩១.៥៣៣
បំណុល និងមូលធនសរុប		១.០៣៨.៨៦៦.៧៤៦	៤.២៣៧.៥៣៧.៤៥៧	១.០៤២.៥៧០.០២៩	៤.២១៧.១៩៥.៧៦៧

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ១១ ដល់ទំព័រទី ២៧ គឺជាផ្នែកនៃព័ត៌មានហិរញ្ញវត្ថុចន្លោះពេលសង្ខេបដោយឡែកនេះ។

ធនាគារ ភ្នំពេញ កាណិជ្វ ម.ក

**របាយការណ៍ចំណេញខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបដោយឡែក
សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ និង៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១**

កំណត់ សម្គាល់	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	
	ឱ្យប្រយោជន៍	ពាស្យោល	ឱ្យប្រយោជន៍	ពាស្យោល	ឱ្យប្រយោជន៍	ពាស្យោល	ឱ្យប្រយោជន៍	ពាស្យោល
ចំណូលការប្រាក់	១៨.៦០២.៥០៦	៧៥.៨២៣.៨១៤	១៧.៥៩១.៣៨១	៧២.០៣៦.៧០៥	៥៥.៣០៦.៤៧៨	២២៤.៨៧៦.១៤០	៥០.៩៤៩.២៩៣	២០៧.៩៧៥.០១៤
ចំណាយការប្រាក់	(៦.៦៥៩.៦៤២)	(២៧.១៤៤.៧០១)	(៧.៧៦០.៦៣១)	(៣១.៧៧៩.៧៨៤)	(២១.០២៩.០០០)	(៨៥.៥០៣.៩១៤)	(២១.២៥០.០៥០)	(៨៦.៧៤២.៧០៤)
ចំណូលការប្រាក់សុទ្ធ	១១.៩៤២.៨៦៤	៤៨.៦៧៩.១១៣	៩.៨៣០.៧៥០	៤០.២៥៦.៩២១	៣៤.២៧៧.៤៧៨	១៣៩.៣៧២.២២៦	២៩.៦៩៩.២៤៣	១២១.២៣២.៣១០
ចំណូលកម្រៃជើងសា	៧៧៣.៦៥៩	៣.១៥៣.៤៣៤	៨១១.៦០០	៣.៣២៣.៥០២	១.៦៤២.២៥៦	៦.៦៧៧.៤១៣	២.៦៩៥.៣៥១	១១.០០២.៤២៣
ចំណាយកម្រៃជើងសា	(២១៥.០១៣)	(៨៧៦.៣៩៣)	(២១០.៥៧៣)	(៨៦២.២៩៦)	(៧៥៦.២៥០)	(៣.០៧៤.៩១៣)	(៨០៧.២៤៤)	(៣.២៩៥.១៨៦)
ចំណូលកម្រៃជើងសាសុទ្ធ	៥៥៨.៦៤៦	២.២៧៧.០៤១	៦០១.០២៧	២.៤៦១.២០៦	៨៨៦.០០៦	៣.៦០២.៥០០	១.៨៨៨.១០៧	៧.៧០៧.២៣៧
(ខាត)/ចំណេញបណ្តាមកពីការថយចុះតម្លៃចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ (ខាត)/ចំណេញផ្សេងៗ - សុទ្ធ	(៣២៥.៦៤១)	(១.៣២៧.៣១៣)	១៦១.៥១២	៦៦១.៣៩២	(២.៤៨៩.៧៧៤)	(១០.១២៣.៤២១)	(៣៨៤.៩០៦)	(១.៤២៤.២៣៤)
ចំណូលប្រតិបត្តិការផ្សេងៗ	(៥១.៩២៣)	(២១១.៦៣៨)	(៦៦៣.៦៣៥)	(២.៧១៧.៥៨៥)	(១១៤.៦៨២)	(៤៦៦.២៩៧)	៩២.៦១១	៣៧៨.០៣៨
ចំណាយប្រតិបត្តិការផ្សេងៗ	៣២.៩១២	១៣៤.១៤៩	២៣.០២៩	៩៤.៣០៤	៦៨៦.៣៧៣	២.៧៩០.៧៩៣	៤៣.៤៤៧	១៧៧.៣៥១
ខាតប្រតិបត្តិការផ្សេងៗសុទ្ធ	(១៨.០១១)	(៧៨.៤៨៩)	(៤៤០.៦០៦)	(២.៦២៣.២៨១)	(៤២៨.៣០៩)	(៤.០៧៦.៤០៤)	(៤៧.៨៣០)	(៤៤៦.៦៤៥)
ចំណាយបុគ្គលិក	(២.០២៣.២៣៦)	(៨.២៤៦.៧១០)	(១.៩១៧.៧៨៧)	(៧.៨៥៣.៣៣៨)	(៥.៨៧៤.១០១)	(២៣.៨៨៤.០៩៥)	(៥.៨៧៣.៨១០)	(២៣.៩៧៦.៨៩២)
វិលសំទ្រព្យសម្បត្តិ និងបរិក្ខារ និងវិលសំទ្រព្យសកម្មអរូបី	(២.១៧៧.៤៦៣)	(៨.៥៥៩.០៣៥)	(១.៩១៣.២៩១)	(៧.៨៣៤.៩២៧)	(៦.២៩៧.០០៧)	(២៥.៥៨៧.៣៦៧)	(៥.២៨៧.៥២៤)	(២១.៥៨៣.៦៤៩)
ចំណាយប្រតិបត្តិការផ្សេងៗ	(១.២៩៧.៤៥៧)	(៥.២៨៨.៤៣៥)	(១.៦២០.៨៤៧)	(៦.៦៣៧.៣៦៤)	(៥.៨៥៦.៥៥៧)	(២៣.៨១២.៧៦១)	(៤.៧២៧.២០៥)	(១៩.២៩៦.៤៤១)
ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល	៦.៦៦២.៧០២	២៧.១៥៧.១៧២	៤.៥០០.៧៥៨	១៨.៤៣០.៦០៥	១៥.២២១.៧៣៦	៦១.៨៩១.៥៧៨	១៥.៤៤៥.៩៥៥	៦៣.២១៣.៦៧០
ចំណាយពន្ធលើប្រាក់ចំណូល	(១.៣៩៦.៥៣២)	(៥.៦៩២.២៦៤)	(៩៥៣.៩៩៩)	(៣.៩០៦.៦២៦)	(៣.១៤៤.៨៨៦)	(១២.៧៨៧.១០៦)	(៣.៤៥១.៧៦៧)	(១៤.០៩០.១១៣)
ចំណេញក្នុងការិយបរិច្ឆេទ	៥.២៦៦.១៧០	២១.៤៦៤.៩០៨	៣.៥៤៦.៧៥៩	១៤.៥២៣.៩៧៩	១២.០៧៦.៨៥០	៤៩.១០៤.៤៧២	១២.០៣៤.១៨៨	៤៩.១២៣.៥៥៧
លទ្ធផលលម្អិតផ្សេងៗ								
ខ្ទង់ដែលមិនត្រូវបានចាត់ថ្នាក់ឡើងវិញក្នុងចំណេញ-ខាត៖								
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៦២៣.១៨៤	-	៤៦៧.០៨៣	-	២.១៧០.៨១៩	-	១.៤៥៣.៣០៩
	-	៦២៣.១៨៤	-	៤៦៧.០៨៣	-	២.១៧០.៨១៩	-	១.៤៥៣.៣០៩
លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទសរុប	៥.២៦៦.១៧០	២២.០៨៨.០៩២	៣.៥៤៦.៧៥៩	១៤.៩៩១.០៦២	១២.០៧៦.៨៥០	៥១.២៧៥.២៩១	១២.០៣៤.១៨៨	៥០.៥៧៦.៨៦៦
ចំណេញរបស់ធនាគារ	៥.២៦៦.១៧០	២១.៤៦៤.៩០៨	៣.៥៤៦.៧៥៩	១៤.៥២៣.៩៧៩	១២.០៧៦.៨៥០	៤៩.១០៤.៤៧២	១២.០៣៤.១៨៨	៤៩.១២៣.៥៥៧
លទ្ធផលលម្អិតសរុបរបស់ធនាគារ	៥.២៦៦.១៧០	២២.០៨៨.០៩២	៣.៥៤៦.៧៥៩	១៤.៩៩១.០៦២	១២.០៧៦.៨៥០	៥១.២៧៥.២៩១	១២.០៣៤.១៨៨	៥០.៥៧៦.៨៦៦

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ១១ ដល់ទំព័រទី ២៧ គឺជាផ្នែកនៃព័ត៌មានហិរញ្ញវត្ថុចន្លោះពេលសង្ខេបដោយឡែកនេះ។

ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក

**របាយការណ៍បម្រែបម្រួលមូលធនសង្ខេបដោយឡែក
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១**

	របស់ម្ចាស់ធនាគារ									
	ដើមទុន		ទុនបម្រុងកាមច្បាប់		ចំណេញរក្សាទុក		ទុនបម្រុងផ្សេងៗ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សមតុល្យនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០	៨០.០០០.០០០	៣២៦.០០០.០០០	៨.៣១៤.៨២០	៣៥.៤៤៥.៣៥៧	៤៩.៧៩២.៩៨៩	២០១.៣៤៣.៩៦៥	-	-	១៣៨.១០៧.៨០៩	៥៦២.៧៨៩.៣២២
ចំណេញក្នុងការិយបរិច្ឆេទ	-	-	-	-	១២.០៣៤.១៨៨	៤៩.១២៣.៥៥៧	-	-	១២.០៣៤.១៨៨	៤៩.១២៣.៥៥៧
លទ្ធផលលម្អិតផ្សេងៗ - លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	១.៤៥៣.៣០៩	-	១.៤៥៣.៣០៩
លទ្ធផលលម្អិតសរុបក្នុងការិយបរិច្ឆេទ	-	-	-	-	១២.០៣៤.១៨៨	៤៩.១២៣.៥៥៧	-	១.៤៥៣.៣០៩	១២.០៣៤.១៨៨	៥០.៥៧៦.៨៦៦
ប្រតិបត្តិការជាមួយម្ចាស់ធនាគារ ក្នុងនាមជាភាគទុនិក៖										
បម្រែបម្រួលពីចំណេញរក្សាទុកទៅដើមទុន (កំណត់សម្គាល់ ៨)	១២.០០០.០០០	៤៨.៩៨៤.០០០	-	-	(១២.០០០.០០០)	(៤៨.៩៨៤.០០០)	-	-	-	-
ផ្ទេរពីចំណេញរក្សាទុកទៅទុនបម្រុងតាមច្បាប់	-	-	៣.១០១.៨៦១	១២.៦៦១.៧៩៧	(៣.១០១.៨៦១)	(១២.៦៦១.៧៩៧)	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	២.២១៦.០០០	-	-	-	-	-	-	-	២.២១៦.០០០
ប្រតិបត្តិការសរុបជាមួយម្ចាស់ធនាគារ	១២.០០០.០០០	៥១.២០៦.០០០	៣.១០១.៨៦១	១២.៦៦១.៧៩៧	(១២.១០១.៨៦១)	(១២.៦៦១.៧៩៧)	-	-	-	២.២១៦.០០០
សមតុល្យនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	៩២.០០០.០០០	៣៧៧.២០៦.០០០	១១.៤១៦.៦៨១	៤៨.១០៧.១៥៤	៤៦.៧២៥.៣១៦	១៨៨.៧២១.៧២៥	-	១.៤៥៣.៣០៩	១៥០.១៤១.៩៩៧	៦១៥.៥៤២.១៨៨
សមតុល្យនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១	៩២.០០០.០០០	៣៧២.១៤០.០០០	១១.៧៤៤.១២៤	៤៩.៤២៦.៦២៩	៥១.៣០៩.៤០៧	២០៧.៥២៦.៤០១	-	(១.៩០១.៤៩៧)	១៥៥.០៥៣.៥៣១	៦២៧.១៩១.៥៣៣
ចំណេញក្នុងការិយបរិច្ឆេទ	-	-	-	-	១២.០៧៦.៨៥០	៤៩.១០៤.៤៧២	-	-	១២.០៧៦.៨៥០	៤៩.១០៤.៤៧២
លទ្ធផលលម្អិតផ្សេងៗ - លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	២.១៧០.៨១៩	-	២.១៧០.៨១៩
លទ្ធផលលម្អិតសរុបក្នុងការិយបរិច្ឆេទ	-	-	-	-	១២.០៧៦.៨៥០	៤៩.១០៤.៤៧២	-	២.១៧០.៨១៩	១២.០៧៦.៨៥០	៥១.២៧៥.២៩១
ប្រតិបត្តិការជាមួយម្ចាស់ធនាគារ ក្នុងនាមជាភាគទុនិក៖										
បម្រែបម្រួលពីចំណេញរក្សាទុកទៅដើមទុន (កំណត់សម្គាល់ ៨)	១០.០០០.០០០	៤០.៦៦០.០០០	-	-	(១០.០០០.០០០)	(៤០.៦៦០.០០០)	-	-	-	-
ផ្ទេរពីចំណេញរក្សាទុកទៅទុនបម្រុងតាមច្បាប់	-	-	៦៣៦.៩៧៩	២.៥៨៩.៩៩៧	(៦៣៦.៩៧៩)	(២.៥៨៩.៩៩៧)	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៣.២៥៨.០០០	-	-	-	-	-	-	-	៣.២៥៨.០០០
ប្រតិបត្តិការសរុបជាមួយម្ចាស់ធនាគារ	១០.០០០.០០០	៤៣.៩១៨.០០០	៦៣៦.៩៧៩	២.៥៨៩.៩៩៧	(១០.៦៣៦.៩៧៩)	(៤៣.២៤៩.៩៩៧)	-	-	-	៣.២៥៨.០០០
សមតុល្យនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	១០២.០០០.០០០	៤១៦.០៥៨.០០០	១២.៣៨១.១០៣	៥២.០១៦.៦២៦	៥២.៧៤៩.២៧៨	២១៣.៣៨០.៩១៦	-	២៦៩.៣២២	១៦៧.១៣០.៣៨១	៦៨១.៧២៤.៨២៤

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ១១ ដល់ទំព័រទី ២៧ គឺជាផ្នែកនៃព័ត៌មានហិរញ្ញវត្ថុចន្លោះពេលសង្ខេបដោយឡែកនេះ។

ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក

**របាយការណ៍លំហូរសាច់ប្រាក់សង្ខេបដោយឡែក
សម្រាប់ដំណាច់ការិយបរិច្ឆេទ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១**

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ

	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់បានពីសកម្មភាពប្រតិបត្តិការ				
ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល	១៥.២២១.៧៣៦	៦១.៨៩១.៥៧៨	១៥.៤៨៥.៩៥៥	៦៣.២១៣.៦៧០
<i>និយ័តកម្ម៖</i>				
សំវិធានធនសម្រាប់កាតព្វកិច្ចអត្ថប្រយោជន៍បុគ្គលិក	៥០.៦៦៣	២០៥.៩៩៦	-	-
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបី	៦.២៩៣.០០៧	២៥.៥៨៧.៣៦៧	៥.២៨៧.៥២៨	២១.៥៨៣.៦៨៩
ខាតបណ្តាលមកពីការថយចុះតម្លៃចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ (ចំណេញ)/ខាតពីការប្តូររូបិយប័ណ្ណមិនទាន់ទទួលស្គាល់លើប្រាក់កម្ចី និងមូលបត្រវិនិយោគ	២.៤៨៥.៧៧៤	១០.១២៣.៤២១	៣៤៨.៩០៦	១.៤២៤.២៣៤
ចំណេញពីការប្តូររូបិយប័ណ្ណមិនទាន់ទទួលស្គាល់លើប្រាក់កម្ចី និងមូលបត្របំណុល	(៣.៨២៣)	(១៥.៥៤៤)	៤៨.៤៩១	១៩៧.៩៤០
ចំណេញពីការប្តូររូបិយប័ណ្ណមិនទាន់ទទួលស្គាល់លើប្រាក់កម្ចី និងមូលបត្របំណុល	(២៨៤.៦៨៤)	(១.១៥៧.៥២៥)	(២២៧.៧២៦)	(៩២៩.៥៧៤)
ចំណូលការប្រាក់	(៥៥.៣០៦.៤៧៨)	(២២៤.៨៧៦.១៤០)	(៥០.៩៥៩.២៩៣)	(២០៧.៩៧៥.០១៤)
ចំណាយការប្រាក់	២១.០២៩.០០០	៨៥.៥០៣.៩១៤	២១.២៥០.០៥០	៨៦.៧៤២.៧០៤
<i>បញ្ចប់ប្រមូលដើមទុនបង្វិល៖</i>				
ទុនបម្រុងកាតព្វកិច្ចជាមួយធនាគារកណ្តាល	៨១៥.៨០២	៣.៣១៧.០៥១	២៥.៩៦០.៨៧២	១០៥.៩៧២.២៨០
ឥណទានអតិថិជន	(១០.៨៣៨.៦៥៧)	(៤៤.០៦៩.៩៧៩)	(៥៧.៤២៦.១៨៣)	(២៣៤.៤១៣.៦៧៩)
ទ្រព្យសកម្មផ្សេងៗ	(១៣៣.៣៨១)	(៥៤២.៣២៧)	(៣៣៩.២៤៤)	(១.៣៨៤.៧៩៤)
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ	២៧.៩៩១.៧៥៤	១១៣.៨១៤.៤៧២	២៥.០៩៥.២២៥	១០២.៤៣៦.២៥៩
ប្រាក់បញ្ញើរបស់អតិថិជនមិនមែនធនាគារ	(៤០.៦៨១.៣៣០)	(១៦៥.៤១០.២៨៨)	៦៥.៨៤៥.២២៤	២៦៨.៧៨០.២០៤
បំណុលផ្សេងៗ	៣.៩៧៩.៨៩៥	១៦.១៨២.២៥៣	៤០៩.១៨២	១.៦៧០.២៨១
សាច់ប្រាក់(រៀល/ដុល្លារ)បានពីប្រតិបត្តិការ	(២៩.៣៦៦.៧២២)	(១១៩.៤៤៥.៧៥១)	៥០.៧៨៨.៣៨៧	២០៧.៣១៤.១៩៦
ការប្រាក់បានទទួល	៥៤.៧៩២.៧៨៧	២២២.៧៨៧.៤៧២	៤៩.៩២៩.៥៥៣	២០៣.៨១២.៤៣៥
ការប្រាក់បានបង់	(២២.៤៣០.៥៩៤)	(៩១.២០២.៧៩៥)	(១៩.០៦៦.១១៧)	(៧៧.៨២៧.៨៩០)
ពន្ធលើប្រាក់ចំណូលបានបង់	(៣.៧៣៧.៨៥៧)	(១៥.១៩៨.១២៧)	(៤.៧៤៧.២៣៦)	(១៩.៣៧៤.២១៧)
សាច់ប្រាក់សុទ្ធ (ម្រឹមតុល)/បានពីសកម្មភាពប្រតិបត្តិការ	(៧៥២.៣៨៦)	(៣.០៥៩.២០១)	៧៦.៩០៤.៥៨៧	៣១៣.៩២៤.៥២៤
លំហូរសាច់ប្រាក់បានពីសកម្មភាពវិនិយោគ				
ប្រាក់បញ្ញើដើមទុនមានការធានា	(១.០០០.០០០)	(៤.០៦៦.០០០)	(១.២០០.០០០)	(៤.៨៩៨.៤០០)
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	(៦៩៥.១៦៥)	(២.៨២៦.៥៤១)	(២.៧៧៥.០០៣)	(១១.៣២៧.៥៦២)
ការទិញទ្រព្យសកម្មអរូបី	(៤៣៦.០៣៤)	(១.៧៧២.៩១៤)	(១.៥០៧.៤០៣)	(៦.១៥៣.២១៩)
ការដកមូលបត្រអាចជួញដូរបាននៅធនាគារកណ្តាល	៣.១៦៣.០០០	១២.៨៦០.៧៥៨	១៦.៨៧០.០០០	៦៨.៨៦៣.៣៤០
សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	១៦.៦៦៤.២២៥	៦៧.៧៧៣.០១៩	(៦៥.៦៦១.៦៧៧)	(២៦៦.០៣០.៩៦៦)
សាច់ប្រាក់សុទ្ធជានពី/ ម្រឹមតុល)សកម្មភាពវិនិយោគ	១៧.៧០០.០៣០	៧១.៩៦៨.៣២២	(៥៤.២៧៤.០៨៣)	(២២១.៥៤៤.៨០៧)
លំហូរសាច់ប្រាក់បានពីសកម្មភាពហិរញ្ញប្បទាន				
ភាគលាភបានបង់	-	-	(១.០០០.០០០)	(៤.០៨២.០០០)
សាច់ប្រាក់បានពីប្រាក់កម្ចី	១៥.៧៤០.២៨៥	៦៣.៩៩៩.៩៩៩	១៨.៨៦២.៤១០	៧៦.៩៩៦.៣៥៨
ការទូទាត់សងប្រាក់កម្ចី	(២០.៧៩៦.០៨៩)	(៨៤.៥៥៦.៨៩៨)	(៤១.៩៩៣.០៦០)	(១៧១.២៥២.៣៩១)
សាច់ប្រាក់បានពីការបោះផ្សាយមូលបត្របំណុល	-	-	១៩.៥៣៨.៧៤២	៧៩.៧៩៧.១៤៥
ការបង់ប្រាក់ដើមនៃកតិសន្យា	(២.០៥៧.៤៥២)	(៨.៣៦៥.៦០០)	(១.៧៨៧.២៦៧)	(៧.២៩៥.៦២៤)
សាច់ប្រាក់សុទ្ធផ្រើមតុលសកម្មភាពហិរញ្ញប្បទាន	(៧.១១៣.២៥៦)	(២៨.៩២៤.៤៥៩)	(៦.៣៣៩.១៧៥)	(២៥.៨៧៦.៥១២)
កំណើនសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ	៩.៨៣៤.៣៨៨	៣៩.៩៨៦.៦២២	១៦.២៩១.៣២៩	៦៦.៥០១.២០៥
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមការិយបរិច្ឆេទ	១១០.៩៧៣.៨៥០	៤៤៤.៨៨៩.២២៣	៩៨.២៦២.០៣៦	៤០០.៤១៧.៧៩៧
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៣.៩០០.៩៥៧	-	២.៧៤៩.៧៩៥
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដំណាច់ការិយបរិច្ឆេទ	១២០.៨០៨.២៣៨	៤៥២.៧៩០.៨០២	១១៤.៥៥៣.៣៦៥	៤០៩.៦៦៧.៣៨៧

សកម្មភាពវិនិយោគមិនមែនជាសាច់ប្រាក់

ចំណេញរក្សាទុកចំនួន ១០ លានដុល្លារអាមេរិករបស់ធនាគារ ត្រូវបានបម្លែងទៅជាដើមទុននៅក្នុងការិយបរិច្ឆេទ (សូមមើលក្នុងកំណត់សម្គាល់ ៨)។

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ១១ ដល់ទំព័រទី ២៧ គឺជាផ្នែកនៃព័ត៌មានហិរញ្ញវត្ថុចន្លោះពេលសង្ខេបដោយឡែកនេះ។

ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ ចន្លោះពេលសង្ខេបរួម និងដោយឡែក សម្រាប់ដំណាច់ការិយបរិច្ឆេទ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

១. ព័ត៌មានទូទៅ

ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក (ហៅកាត់ថា “ធនាគារ”) ដែលមានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ដែលមានវិញ្ញាបនបត្រចុះបញ្ជីលេខ ០០០១៥៧៩៤ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០៨ ហើយបានទទួលអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា ដើម្បីអនុវត្តប្រតិបត្តិការធនាគារ ដែលអនុវត្តចាប់ពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០០៨។ ធនាគារចាប់ផ្តើមប្រតិបត្តិការជាផ្លូវការនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០០៨។

សកម្មភាពចម្បងរបស់ធនាគារគឺផ្តល់គ្រប់ផ្នែកទាំងអស់នៃអាជីវកម្មធនាគារ និងសេវាហិរញ្ញវត្ថុពាក់ព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ធនាគារមានការិយាល័យកណ្តាល និង ១៦ សាខា នៅក្នុងរាជធានីភ្នំពេញ និង ៧ សាខា នៅខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តកណ្តាល និងខេត្តកំពត។

ក្រុមហ៊ុន ស្តារ & ក្រេន ខេម ឯ.ក (ហៅកាត់ថា “ក្រុមហ៊ុនបុត្រសម្ព័ន្ធ”) គឺជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ដែលបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម ក្រោមវិញ្ញាបនបត្រចុះបញ្ជីលេខ ០០០១៣២៧៦ ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤។ នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២០ ក្រុមហ៊ុនបុត្រសម្ព័ន្ធបាន ទទួលការអនុម័តពីក្រសួងពាណិជ្ជកម្ម ក្នុងការប្តូរនាមករណ៍តាមផ្លូវច្បាប់ពី ក្រុមហ៊ុន ស្តារ & ក្រេន ខេម ឯ.ក ទៅជា ជេ&អេ (ខេមបូឌា) អ៊ិនវេសមិន ឯ.ក ។ សកម្មភាពចម្បងរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ គឺទិញ លក់ ជួល និងប្រតិបត្តិការអចលនវត្ថុដែលជាទ្រព្យផ្ទាល់ខ្លួន ឬជួល និងអភិវឌ្ឍគម្រោងសាងសង់សម្រាប់ប្រតិបត្តិការរបស់ក្រុមហ៊ុនរួម។

ការិយាល័យចុះបញ្ជីរបស់ធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន (ហៅកាត់ថា “ក្រុមហ៊ុនរួម”) ស្ថិតនៅអគារលេខ ២១៧ មហាវិថីព្រះនរោត្តម (ផ្លូវលេខ ៤១) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ក្នុងឆ្នាំ២០១៩ ធនាគារបានស្នើសុំផ្សារមូលបត្រកម្ពុជា (ហៅកាត់ថា “ផមក”) និងនិយ័តកម្មមូលបត្រកម្ពុជា (ហៅកាត់ថា “ន.ម.ក”) ដើម្បីចុះបញ្ជីសញ្ញាបណ្ណអាជីវកម្មក្នុងផមក។ សំណើនេះត្រូវបានអនុម័តដោយផមក នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩។

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលសង្ខេបរួម និងដោយឡែកត្រូវបានអនុម័តឱ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១។

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលសង្ខេបរួម និងដោយឡែក សម្រាប់ដំណាច់ការិយបរិច្ឆេទ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ត្រូវបានត្រួតពិនិត្យ ប៉ុន្តែមិនត្រូវបានធ្វើសវនកម្មទេ។

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ ចន្លោះពេលសង្ខេបរួម និងដោយឡែក សម្រាប់ដំណាច់ការិយបរិច្ឆេទ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

២. មូលដ្ឋាននៃការរៀបចំព័ត៌មានហិរញ្ញវត្ថុ

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលសង្ខេបរួម និងដោយឡែករបស់ធនាគារសម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នេះ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដារគណនេយ្យអន្តរជាតិ នៃ កម្ពុជា ៣៤ ស្តីពី “របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល” (CIAS 34)។

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលសង្ខេបរួម និងដោយឡែករបស់ធនាគារនេះមិនរួមបញ្ចូលនូវកំណត់សម្គាល់ទាំងអស់ ដែលត្រូវបានបង្ហាញ ជាទូទៅនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុសង្ខេបរួម និងដោយឡែកប្រចាំឆ្នាំរបស់ធនាគារ ដែលបានធ្វើសវនកម្មទេ។ ដូចនេះ របាយការណ៍នេះគួរត្រូវបានអានភ្ជាប់ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុសង្ខេបរួម និងដោយឡែកប្រចាំឆ្នាំ ដែលបានធ្វើសវនកម្ម សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដែលត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដារ របាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃ កម្ពុជា (CIFRS)។

គោលការណ៍គណនេយ្យដែលបានអនុវត្ត មានសង្គតិភាពជាមួយនឹងគោលការណ៍គណនេយ្យក្នុងឆ្នាំហិរញ្ញវត្ថុមុន និងក្នុងការិយបរិច្ឆេទមុន ដែលពាក់ព័ន្ធ។

របាយការណ៍ជាភាសាអង់គ្លេសនៃព័ត៌មានហិរញ្ញវត្ថុចន្លោះពេលសង្ខេបរួម និងដោយឡែកត្រូវបានរៀបចំឡើងចេញពីព័ត៌មានហិរញ្ញវត្ថុចន្លោះពេលសង្ខេបរួម និងដោយឡែកជាភាសាខ្មែរនេះ។ ក្នុងករណីមិនមានសង្គតិភាព ឬមានភាពខុសគ្នាក្នុងការបកស្រាយរវាងភាសាទាំងពីរ នោះត្រូវយកព័ត៌មានហិរញ្ញវត្ថុចន្លោះពេលសង្ខេបរួម និងដោយឡែកជាភាសាខ្មែរនេះជាគោល។

ស្តង់ដារគណនេយ្យថ្មី និងវិសោធនកម្ម ដែលក្រុមហ៊ុនរួម និងធនាគារបានអនុវត្ត

មានស្តង់ដារវិសោធនកម្មមួយចំនួន បានចូលជាធរមានសម្រាប់ការិយបរិច្ឆេទរបាយការណ៍ដូចខាងក្រោម៖

- សម្បទានសម្រាប់ការជួលពាក់ព័ន្ធនឹង COVID-19 – វិសោធនកម្ម CIFRS 16
- កំណែទម្រង់អត្រាការប្រាក់គោល - ដំណាក់កាលទី២ - វិសោធនកម្ម CIFRS 9, CIAS 39, CIFRS 7, និង CIFRS 16

វិសោធនកម្មស្តង់ដារគណនេយ្យទាំងនោះ មិនមានផលប៉ះពាល់ជាសារវន្តចំពោះក្រុមហ៊ុនរួម ឬធនាគារទេ។ ដូចនេះ ក្រុមហ៊ុនរួម ឬធនាគារមិនបានផ្លាស់ប្តូរគោលការណ៍គណនេយ្យរបស់ខ្លួន ឬធ្វើនិយ័តកម្មត្រឡប់ក្រោយ ដោយសារការអនុវត្តស្តង់ដារទាំងនោះទេ។

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ ចន្លោះពេលសង្ខេបប្រចាំ និងដោយឡែក សម្រាប់ដំណាច់ការិយបរិច្ឆេទ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

២. មូលដ្ឋាននៃការរៀបចំព័ត៌មានហិរញ្ញវត្ថុ (ត)

ការបង្ហាញជាប្រាក់រៀល

អនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំរបស់ក្រុមហ៊ុនរួម ត្រូវបង្ហាញជាប្រាក់រៀល។ របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបប្រចាំ និងដោយឡែក និង លំហូរសាច់ប្រាក់សង្ខេបប្រចាំ និងដោយឡែក ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើអត្រាប្តូរប្រចាំការិយបរិច្ឆេទ។ ទ្រព្យសកម្ម និងបំណុលដែលបានដាក់បង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបប្រចាំ និងដោយឡែកនីមួយៗ ត្រូវបានប្តូរដោយប្រើអត្រាថ្ងៃបិទបញ្ជីនាការិយបរិច្ឆេទរបាយការណ៍។ លម្អៀងពីការប្តូរមូលធនភាគទុនិកត្រូវបាន ទទួលស្គាល់ផ្ទាល់ក្នុងមូលធន ហើយរាល់លម្អៀងពីការប្តូរផ្សេងៗទៀតទាំងអស់ ត្រូវបានទទួលស្គាល់ក្នុងលទ្ធផលលម្អិតផ្សេងៗ។

គិតត្រឹមកាលបរិច្ឆេទរបាយការណ៍ អត្រាប្តូរ និង អត្រាថ្ងៃបិទបញ្ជី គឺផ្អែកលើអត្រាប្តូរប្រាក់ដូចខាងក្រោមគឺ ១ ដុល្លារអាមេរិក ស្មើនឹង៖

	សម្រាប់ដំណាច់ការិយបរិច្ឆេទ៩ខែ		សម្រាប់ដំណាច់ការិយបរិច្ឆេទ៩ខែ	
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០
អត្រាប្តូរ	៤.០៧៦ រៀល	៤.០៩៥ រៀល	៤.០៦៦ រៀល	៤.០៨២ រៀល
			ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០
អត្រាបិទបញ្ជី			៤.០៧៩ រៀល	៤.០៤៥ រៀល

៣. ព្រឹត្តិការណ៍ និងប្រតិបត្តិការសំខាន់ៗ ក្នុងការិយបរិច្ឆេទរបាយការណ៍នេះ

ព្រឹត្តិការណ៍ដែលបានកើតឡើង ក្នុងអំឡុងការិយបរិច្ឆេទមានដូចខាងក្រោម៖

ផលប៉ះពាល់បណ្តាលមកពីជម្ងឺរាតត្បាត COVID-19 ចំពោះការថយចុះតម្លៃ

ដោយសារតែការរីករាលដាលនៃជម្ងឺរាតត្បាត COVID-19 និងវិវត្តន៍នាពេលថ្មីៗនេះ ដែលបានចេញដោយរដ្ឋាភិបាលកម្ពុជា សេដ្ឋកិច្ចក្នុងប្រទេសកំពុងជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ច ដែលអាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើគុណភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ រួមទាំងឥណទានអតិថិជន។ ដូច្នេះ គណៈគ្រប់គ្រងបន្តធ្វើបច្ចុប្បន្នភាពលើប៉ារ៉ាម៉ែត្រនៃសវិធានធនសម្រាប់ការខាតបង់រំពឹងទុក ដើម្បីឆ្លុះបញ្ចាំងអំពីលក្ខខណ្ឌសេដ្ឋកិច្ចបច្ចុប្បន្ន និងទម្លាក់គុណភាពកម្រិតរបស់អតិថិជនកម្ចីសម្រាប់គោលបំណងក្នុងការគណនាឥណទានខាតបង់រំពឹងទុក លើចំនួនឥណទានអតិថិជនបន្ថែមដែលត្រូវរៀបចំឡើងវិញ ចំពោះអ្នកដែលជួបប្រទះផលវិបាកផ្នែកហិរញ្ញវត្ថុដោយសារតែការឆ្លងក្នុងសហគមន៍ ដែលបណ្តាលឱ្យការថយចុះតម្លៃបន្ថែមនៅក្នុងការិយបរិច្ឆេទនេះ។

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ ចន្លោះពេលសង្ខេបរួម និងដោយឡែក សម្រាប់ដំណាច់ការិយបរិច្ឆេទ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

៣. ព្រឹត្តិការណ៍ និងប្រតិបត្តិការសំខាន់ៗ ក្នុងការិយបរិច្ឆេទរាយការណ៍នេះ (ត)
ផលប៉ះពាល់បណ្តាលមកពីជម្លឺកាកាត COVID-19 ចំពោះការថយចុះតម្លៃ (ត)

ក្រៅពីការកាត់ត្រាការខាតពីការថយចុះតម្លៃបន្ថែម គណៈគ្រប់គ្រងយល់ឃើញថា សកម្មភាពអាជីវកម្មរបស់ ក្រុមហ៊ុនរួម និងធនាគារអាចមានភាពយឺតយ៉ាវ ក្នុងរយៈពេលខ្លីនេះ ប៉ុន្តែនឹងមិនបណ្តាលឱ្យក្រុមហ៊ុនមានបញ្ហាផ្នែក និរន្តរភាពអាជីវកម្មទេ ដោយយោងទៅតាមទំហំនៃប្រតិបត្តិការ កម្រិតនៃប្រាក់ចំណេញនាពេលបច្ចុប្បន្ន និងទំហំសាច់ប្រាក់ ងាយស្រួលរបស់ក្រុមហ៊ុនរួម និងធនាគារ។

បម្លែងពីចំណេញរក្សាទុកទៅដើមទុន

ក្នុងអំឡុងការិយបរិច្ឆេទ ធនាគារបានធ្វើចំណេញរក្សាទុករបស់ខ្លួនចំនួន ១០ លានដុល្លារអាមេរិក ទៅដើមទុន របស់ខ្លួន ដែលត្រូវបានអនុម័តដោយធនាគារកណ្តាល នៅថ្ងៃ០២ ខែមិថុនា ឆ្នាំ២០២១ និងអនុម័តដោយក្រសួង ពាណិជ្ជកម្ម នៅថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០២១។

៤. ការប៉ាន់ស្មានគណនេយ្យ ការសន្មត និងការវិនិច្ឆ័យសំខាន់ៗ

ក្រុមហ៊ុនរួម និងធនាគារ ធ្វើការប៉ាន់ស្មាន និងការសន្មត ពាក់ព័ន្ធនាពេលអនាគត។ តាមនិយមន័យ លទ្ធផល នៃការប៉ាន់ស្មានកម្រស្មើគ្នាជាមួយនឹងលទ្ធផលជាក់ស្តែងណាស់។ ការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យសំខាន់ៗផ្សេង ទៀត ដែលគណៈគ្រប់គ្រងបានធ្វើឡើងក្នុងការអនុវត្តគោលការណ៍គណនេយ្យរបស់ក្រុមហ៊ុនរួម និងធនាគារ និងប្រភព សំខាន់ៗក្នុងការប៉ាន់ស្មានភាពមិនច្បាស់លាស់ គឺដូចគ្នាជាមួយនឹងការអនុវត្តចំពោះរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ដែល បានធ្វើសវនកម្មរួច សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដែរ។

៥. ប្រាក់ចំណូល និងព័ត៌មានតាមផ្នែក

ក្រុមហ៊ុនរួម និងធនាគារមានផ្នែកដែលត្រូវរាយការណ៍តែមួយគត់គឺ ចំណូលសេវាធនាគារ។ ប្រធានដែលជាអ្នក សម្រេចចិត្តផ្នែកប្រតិបត្តិការ (ហៅកាត់ថា “គណៈកម្មការប្រតិបត្តិ”) ត្រួតពិនិត្យរបាយការណ៍គ្រប់គ្រងផ្ទៃក្នុង ដែល រាយការណ៍ អំពីផ្នែកនៃចំណូលសេវាធនាគារទាំងមូល ដើម្បីវាយតម្លៃអំពីលទ្ធផល និងបែងចែកធនធាន។ គណៈកម្មការ ប្រតិបត្តិក៏ត្រួតពិនិត្យអំពីប្រាក់ចំណេញមុនពន្ធ និងប្រាក់ចំណេញសុទ្ធទាំងមូល ធៀបនឹងការិយបរិច្ឆេទមុនៗផងដែរ។

ធនាគារ ភ្នំពេញ កាណិស្ត ម.ក

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ បន្ថែមពេលសង្ខេប និងដោយឡែក សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

៦. ឥណទានអតិថិជន

(ក) លម្អិតអំពីឥណទានអតិថិជន៖

	ព័ត៌មានហិរញ្ញវត្ថុ				ព័ត៌មានហិរញ្ញវត្ថុដោយឡែក			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ថ្ងៃទី៣១ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ថ្ងៃទី៣១ ខែកញ្ញា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ឥណទានអតិថិជនគិតតាមថ្លៃដើមដករំលស់ ដក៖ សវិធានធនសម្រាប់ការខាតបង់ឥណទាន រំពឹងទុក	៧៣៣.៨៤៨.៦៥៤	២.៩៩៣.៣៦៨.៦៥៩	៧២២.៤១២.៥២៥	២.៩២២.១៥៨.៦៦៤	៧៤០.០៨១.២២១	៣.០១៨.៧៩១.៣០០	៧២៨.៦៤៥.២៣៣	២.៩៤៧.៣៦៩.៩៦៨
	(៣.៤៨៦.៩៧៦)	(១៤.២២៣.៣៧៥)	(១.០៩០.៤៥៦)	(៤.៤១០.៨៩៥)	(៣.៤៨៩.៤០៦)	(១៤.២៣៣.២៨៧)	(១.០៩១.៥៩៩)	(៤.៤១៥.៥១៨)
ឥណទានអតិថិជនសុទ្ធ	៧៣០.៣៦១.៦៧៨	២.៩៧៩.១៤៥.២៨៤	៧២១.៣២២.០៦៩	២.៩១៧.៧៤៧.៧៦៩	៧៣៦.៥៩១.៨១៥	៣.០០៤.៥៥៨.០១៣	៧២៧.៥៥៣.៦៣៤	២.៩៤២.៩៥៤.៤៥០

(ខ) សំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក

	ព័ត៌មានហិរញ្ញវត្ថុ				ព័ត៌មានហិរញ្ញវត្ថុដោយឡែក			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ថ្ងៃទី៣១ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ថ្ងៃទី៣១ ខែកញ្ញា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ECL ១២ខែ (ដំណាក់កាលទី១)	១.៥៣២.៤០៦	៦.២៥០.៦៨៤	១៩៣.៦៦៨	៧៨៣.៣៨៧	១.៥៣៤.៨៣៦	៦.២៦០.៥៩៦	១៩៤.៨១១	៧៨៨.០១០
ECL ពេញមួយអាយុកាល - ឥណទានមិនមាន ការថយចុះតម្លៃ (ដំណាក់កាលទី២)	៥៣៥.១៩៤	២.១៨៣.០៥៦	៨៥.១២៧	៣៤៤.៣៣៩	៥៣៥.១៩៤	២.១៨៣.០៥៦	៨៥.១២៧	៣៤៤.៣៣៩
ECL ពេញមួយអាយុកាល - ឥណទានមានការ ថយចុះតម្លៃ (ដំណាក់កាលទី៣)	១.៤១៩.៣៧៦	៥.៧៨៩.៦៣៥	៨១១.៦៦១	៣.២៨៣.១៦៩	១.៤១៩.៣៧៦	៥.៧៨៩.៦៣៥	៨១១.៦៦១	៣.២៨៣.១៦៩
	៣.៤៨៦.៩៧៦	១៤.២២៣.៣៧៥	១.០៩០.៤៥៦	៤.៤១០.៨៩៥	៣.៤៨៩.៤០៦	១៤.២៣៣.២៨៧	១.០៩១.៥៩៩	៤.៤១៥.៥១៨

ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ បន្ថែមពេលសង្ខេប និងដោយឡែក សម្រាប់ដំណាច់ការិយបរិច្ឆេទនៃ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

៧. ភតិសន្យា

កំណត់សម្គាល់នេះផ្តល់នូវព័ត៌មានអំពីភតិសន្យា ដែលធនាគារគឺជាកាតិអ្នកជួល។

ធនាគារបានជួលអគារមួយចំនួន សម្រាប់ធ្វើប្រតិបត្តិការរបស់ការិយាល័យកណ្តាល និងសាខា។ ជាទូទៅកិច្ចសន្យាជួលត្រូវបានធ្វើឡើង សម្រាប់រយៈពេល កំណត់ចាប់ពី១ឆ្នាំ រហូតដល់២០ឆ្នាំ។

(i) ចំនួនទឹកប្រាក់ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

	ព័ត៌មានហិរញ្ញវត្ថុរួម				ព័ត៌មានហិរញ្ញវត្ថុដោយឡែក			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ (រយៈពេលវែង)</i>								
ទីតាំងការិយាល័យ	៩.៨៧០.២៤៣	៤០.២៦០.៧២១	៩.៤១៧.៦៤៩	៣៨.០៩៤.៣៩០	១៨.៥៣៦.៥៦៦	៧៥.៦១០.៦៥៣	១៨.៥៧៧.៧២៨	៧៥.១៤៦.៩១០
ទីតាំងទូរគមនាគមន៍	១៤៩.៥៦៥	៦១០.០៧៦	១៦៨.៩២៦	៦៨៣.៣០៦	១៤៩.៥៦៥	៦១០.០៧៦	១៦៨.៩២៦	៦៨៣.៣០៦
ក្តារបិទផ្សព្វផ្សាយ	៥១.៤១៩	២០៩.៧៣៨	៩៥.៨៧២	៣៨៧.៨០២	៥១.៤១៩	២០៩.៧៣៨	៩៥.៨៧២	៣៨៧.៨០២
ម៉ាស៊ីនភ្លើង	៧៥.៣៩៣	៣០៧.៥២៨	៥៧.៥៦១	២៣២.៨៣៤	៧៥.៣៩៣	៣០៧.៥២៨	៥៧.៥៦១	២៣២.៨៣៤
យានយន្ត	៥៩.៥២៥	២៤២.៨០២	៤០.១៧៦	១៦២.៥១២	៥៩.៥២៥	២៤២.៨០២	៤០.១៧៦	១៦២.៥១២
	១០.២០៦.១៤៥	៤១.៦៣០.៨៦៥	៩.៧៨០.១៨៤	៣៩.៥៦០.៨៤៤	១៨.៨៧២.៤៦៨	៧៦.៩៨០.៧៩៧	១៨.៩៤០.២៦៣	៧៦.៦១៣.៣៦៤
<i>បំណុលភតិសន្យា</i>								
រយៈពេលខ្លី	២.១៩៨.៨៧៣	៨.៩៦៩.២០៣	២.១១៨.៦១៩	៨.៥៦៩.៨១៤	២.១៩៨.៨៧៣	៨.៩៦៩.២០៣	២.១១៨.៦១៩	៨.៥៦៩.៨១៤
រយៈពេលវែង	៨.៥៩៧.២៧២	៣៥.០៤១.៨០៤	៨.០៧១.២៦៥	៣០.៦៨៨.០៩៣	១៨.១៣០.០៩៥	៧៧.៩៦០.៧៧៩	១៦.៨២១.៦៤៤	៧៧.០៤៣.០៥០
	១០.៧៩៦.១៤៥	៤៤.០១១.០០៧	១០.១៨៩.៨៨៤	៤១.២៥៧.៩០៧	២០.៣២៨.៩៦៨	៨៦.៩២៩.៩៨២	១៩.០៤០.២៦៣	៨៥.៦០៦.៨៦៤

ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់បានបន្ថែមសម្រាប់ដំណាច់ការិយបរិច្ឆេទនៃ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ របស់ក្រុមហ៊ុនរួម និងធនាគារ មានទឹកប្រាក់ចំនួន ២.២០០.៧៤៣ ដុល្លារអាមេរិក (សម្រាប់ដំណាច់ការិយបរិច្ឆេទនៃ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ៖ ៤.៤២៤.៧៦៧ ដុល្លារអាមេរិក)។

ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ បន្ថែមពេលសង្ខេប និងដោយឡែក សម្រាប់ដំណាច់ការិយបរិច្ឆេទ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

៧. ភតិសន្យា (ត)

(ii) ចំនួនទឹកប្រាក់ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ

ចំនួនដែលបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗពាក់ព័ន្ធនឹងភតិសន្យាមានដូចខាងក្រោម៖

	ព័ត៌មានហិរញ្ញវត្ថុ							
	សម្រាប់ដំណាច់ការិយបរិច្ឆេទ៩ខែ				សម្រាប់ដំណាច់ការិយបរិច្ឆេទ៩ខែ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លាន់រៀល	ដុល្លារអាមេរិក	លាន់រៀល	ដុល្លារអាមេរិក	លាន់រៀល	ដុល្លារអាមេរិក	លាន់រៀល
<i>រំលស់ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់</i>								
ទីតាំងការិយាល័យ	៥២៨.៦៧៥	២.១៥៤.៨៧៩	៣៩២.៩៧០	១.៦០៩.២១២	១.៤០២.០២៣	៥.៧០០.៦២៦	៨៤៦.០៩០	៣.៤៥៣.៧៣៩
ទីតាំងទូរគមនាគមន៍	៣៦.៩៤៨	១៥០.៦០០	៣៤.០២៥	១៣៩.៣៣២	១០៩.២៤១	៤៤៤.១៧៤	៥២.៨៤២	២១៥.៧០១
ក្តារបិទផ្សព្វផ្សាយ	៦១.១៦១	២៤៩.២៩២	២៨.៨៨៨	១១៨.២៩៦	១២៥.៣២០	៥០៩.៥៥១	១១១.៥១៩	៤៥៥.២២១
ម៉ាស៊ីនភ្លើង	៣៦.០៣៦	១៤៦.៨៨៣	៣៤.៨៣៧	១៤២.៦៥៨	១១១.៣៨២	៤៥២.៨៧៩	៩៤.៦១០	៣៨៦.១៩៨
យានយន្ត	៣៧.៩៩៤	១៥៤.៨៦៤	៣៧.៣៨០	១៥៣.០៧១	១២០.៣៣៨	៤៨៩.២៩៤	៨២.៤២៩	៣៣៦.៤៧៥
	៧០០.៨១៤	២.៨៥៦.៥១៨	៥២៨.១០០	២.១៦២.៥៦៩	១.៨៦៨.៣០៤	៧.៥៩៦.៥២៤	១.១៨៧.៤៩០	៤.៨៤៧.៣៣៨
ចំណាយការប្រាក់	១១១.៧០៦	៤៥៥.៣១៤	៧៨.៧០៣	៣២២.២៨៩	៣៣០.៦០៧	១.៣៤៤.២៤៨	២៣៨.២១៩	៩៧២.៤១០
ចំណាយពាក់ព័ន្ធនឹងភតិសន្យានៃទ្រព្យសកម្ម ដែលមានតម្លៃទាប (ត្រូវបានរួមបញ្ចូលនៅក្នុង ចំណាយប្រតិបត្តិការផ្សេងៗ)	១៦.១៧១	៦៥.៩១៣	៣០.៨៦១	១២៦.៣៧៦	៥៦.៦៤៣	២៣០.៣១០	៧៤.០៩១	៣០២.៤៣៩
ចំណាយសរុបពាក់ព័ន្ធនឹងភតិសន្យា	១២៧.៨៧៧	៥២១.២២៧	១០៩.៥៦៤	៤៤៨.៦៦៥	៣៨៧.២៥០	១.៥៧៤.៥៥៨	៣១២.៣១០	១.២៧៤.៨៤៩

លំហូរសាច់ប្រាក់ចេញសរុបរបស់ភតិសន្យាសម្រាប់ដំណាច់ការិយបរិច្ឆេទ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ មានទឹកប្រាក់ចំនួន ២.០២៥.០៥៧ ដុល្លារអាមេរិក (សម្រាប់ដំណាច់ការិយបរិច្ឆេទ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ៖ ១.៨២៨.៩៤៧ ដុល្លារអាមេរិក)។

បណ្តាញ ក្រុមហ៊ុន កាណាឌី ម.ក

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ បន្ថែមពេលសង្ខេប និងដោយឡែក សម្រាប់ដំណាច់ការិយបរិច្ឆេទនៃ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

៧. ភតិសន្យា (ត)

(ii) ចំនួនទឹកប្រាក់ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ (ត)

	ព័ត៌មានហិរញ្ញវត្ថុដោយឡែក							
	សម្រាប់ដំណាច់ការិយបរិច្ឆេទនៃ				សម្រាប់ដំណាច់ការិយបរិច្ឆេទនៃ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
<i>រំលស់ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់</i>								
ទីតាំងការិយាល័យ	៦៩៥.២៨៧	២.៨៣៣.៩៩០	៥៥៩.២៦៦	២.២៩០.១៩៤	១.៨៩៥.៧៧៩	៧.៧០៨.២៣៧	១.២៥២.០៥៨	៥.១១០.៩០១
ទីតាំងទូរគមនាគមន៍	៣៦.៩៤៨	១៥០.៦០០	៣៤.០២៥	១៣៩.៣៣២	១០៩.២៤១	៤៤៤.១៧៤	៥២.៨៤២	២១៥.៧០១
ក្តារបិទផ្សព្វផ្សាយ	៦១.១៦១	២៤៩.២៩២	២៨.៨៨៨	១១៨.២៩៦	១២៥.៣២០	៥០៩.៥៥១	១១១.៥១៩	៤៥៥.២២១
ម៉ាស៊ីនភ្លើង	៣៦.០៣៦	១៤៦.៨៨១	៣៤.៨៣៧	១៤២.៦៥៨	១១១.៣៨២	៤៥២.៨៧៩	៩៤.៦១០	៣៨៦.១៩៨
យានយន្ត	៣៧.៩៩៥	១៥៤.៨៦៨	៣៧.៣៨០	១៥៣.០៧១	១២០.៣៣៩	៤៨៩.២៩៩	៨២.៤៣០	៣៣៦.៤៧៩
	៨៦៧.៤២៧	៣.៥៣៥.៦៣១	៦៩៤.៣៩៦	២.៨៤៣.៥៥១	២.៣៦២.០៦១	៩.៦០៤.១៤០	១.៥៩៣.៤៥៩	៦.៥០៤.៥០០
ចំណាយការប្រាក់	១៩០.១៩៧	៧៧៥.២៤៣	១៦៧.០៣៧	៦៨៤.០១៧	៥៨៨.៦០៤	២.៣៩៣.២៦៤	៣២៦.៥៥៣	១.៣៣២.៩៨៩
ចំណាយពាក់ព័ន្ធនឹងភតិសន្យានៃទ្រព្យសកម្មដែលមានតម្លៃទាប (ត្រូវបានរួមបញ្ចូលនៅក្នុងចំណាយប្រតិបត្តិការផ្សេងៗ)	១៦.១៧១	៦៥.៩១៣	៣០.៨៦១	១២៦.៣៧៦	៥៦.៦៤៣	២៣០.៣១០	៧៤.០៩១	៣០២.៤៣៩
ចំណាយសរុបពាក់ព័ន្ធនឹងភតិសន្យា	២០៦.៣៦៨	៨៤១.១៥៦	១៩៧.៨៩៨	៨១០.៣៩៣	៦៤៥.២៤៧	២.៦២៣.៥៧៤	៤០០.៦៤៤	១.៦៣៥.៤២៨

លំហូរសាច់ប្រាក់ចេញសរុបរបស់ភតិសន្យាសម្រាប់ដំណាច់ការិយបរិច្ឆេទនៃ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១មានទឹកប្រាក់ចំនួន ២.៦៤៤.៧៣២ ដុល្លារអាមេរិក (សម្រាប់ដំណាច់ការិយបរិច្ឆេទនៃ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០៖ ២.១១៣.៨២០ ដុល្លារអាមេរិក)។

ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ បន្ថែមពេលសង្ខេប និងដោយឡែក សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

៨. ដើមទុន

ក្នុងការិយបរិច្ឆេទ ធនាគារបានស្នើទៅកាន់ធនាគារកណ្តាលដើម្បីបង្កើនដើមទុនរបស់ខ្លួន ពី ៩២ លានដុល្លារអាមេរិក ទៅ ១០២ លានដុល្លារអាមេរិក ដោយបម្លែងពីប្រាក់ចំណេញ រក្សាទុកចំនួន ១០ លានដុល្លារអាមេរិក ទៅជាដើមទុន ដែលត្រូវបានអនុម័តដោយធនាគារកណ្តាល នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ និងអនុម័តដោយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។

	ព័ត៌មានហិរញ្ញវត្ថុរួម				ព័ត៌មានហិរញ្ញវត្ថុដោយឡែក			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ឡូនណេមេរិក	លានរៀល	ឡូនណេមេរិក	លានរៀល	ឡូនណេមេរិក	លានរៀល	ឡូនណេមេរិក	លានរៀល
នាដើមការិយបរិច្ឆេទ	៩២.០០០.០០០	៣៧២.១៤០.០០០	៨០.០០០.០០០	៣២៦.០០០.០០០	៩២.០០០.០០០	៣៧២.១៤០.០០០	៨០.០០០.០០០	៣២៦.០០០.០០០
បម្លែងប្រាក់ចំណេញរក្សាទុកទៅជាដើមទុន	១០.០០០.០០០	៤០.៦៦០.០០០	១២.០០០.០០០	៤៨.៩២៤.០០០	១០.០០០.០០០	៤០.៦៦០.០០០	១២.០០០.០០០	៤៨.៩២៤.០០០
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៣.២៥៨.០០០	-	(២.៧៨៤.០០០)	-	៣.២៥៨.០០០	-	(២.៧៨៤.០០០)
នាដំណាច់ការិយបរិច្ឆេទ	១០២.០០០.០០០	៤១៦.០៥៨.០០០	៩២.០០០.០០០	៣៧២.១៤០.០០០	១០២.០០០.០០០	៤១៦.០៥៨.០០០	៩២.០០០.០០០	៣៧២.១៤០.០០០

	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១			ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		
	ចំនួនភាគហ៊ុន	ភាគរយ	ឡូនណេមេរិក	ចំនួនភាគហ៊ុន	ភាគរយ	ឡូនណេមេរិក
ភាគទុនិកៈ						
Jeonbuk Bank Co., Ltd	៥១.០០០	៥០%	៥១.០០០.០០០	៤៦.០០០	៥០%	៤៦.០០០.០០០
Apro Financial Co., Ltd	៤០.៨០០	៤០%	៤០.៨០០.០០០	៣៦.៨០០	៤០%	៣៦.៨០០.០០០
JB Woori Capital Co., Ltd	១០.២០០	១០%	១០.២០០.០០០	៩.២០០	១០%	៩.២០០.០០០
			១០២.០០០.០០០			៩២.០០០.០០០
សមមូលពាន់រៀល			៤១៦.០៥៨.០០០			៣៧២.១៤០.០០០

ធនាគារ ភ្នំពេញ កាណិជ្វ ម.ក

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ បន្ថែមលើរបាយការណ៍សង្ខេប និងរបាយការណ៍
សម្រាប់ដំណាច់ការិយបរិច្ឆេទទី៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១**

៩. (បំណែក)/ខាតបណ្តាលមកពីការថយចុះតម្លៃបំពោះប្រព្រឹត្តិសកម្មហិរញ្ញវត្ថុ

	ព័ត៌មានហិរញ្ញវត្ថុ							
	សម្រាប់ដំណាច់ការិយបរិច្ឆេទទី៩ខែ				សម្រាប់ដំណាច់ការិយបរិច្ឆេទទី៩ខែ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
<i>ខាតគុណភាពរំពឹងទុក (ECL)៖</i>								
គុណភាពអតិថិជន	៣៣៨.១៥៣	១.៣៧៨.៣១២	(១៦១.៩៨៧)	(៦៦៣.៣៣៧)	២.៤០៦.៦៦២	៩.៧៨៥.៤៨៨	៣៤៤.០៥៦	១.៤០៤.៤៣៧
កិច្ចសន្យាហិរញ្ញវត្ថុក្រៅតារាងតុល្យការ	(១២.៥១២)	(៥០.៩៩៩)	៧៤៣	៣.០៤៣	៨១.៨២៥	៣៣២.៧០០	៣.៧៩៨	១៥.៥០៣
	៣២៥.៦៤១	១.៣២៧.៣១៣	(១៦១.២៤៤)	(៦៦០.២៩៤)	២.៤៨៨.៤៨៧	១០.១១៨.១៨៨	៣៤៧.៨៥៤	១.៤២០.៩៤០

	ព័ត៌មានហិរញ្ញវត្ថុដោយផ្សេងទៀត							
	សម្រាប់ដំណាច់ការិយបរិច្ឆេទទី៩ខែ				សម្រាប់ដំណាច់ការិយបរិច្ឆេទទី៩ខែ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
<i>ខាតគុណភាពរំពឹងទុក (ECL)៖</i>								
គុណភាពអតិថិជន	៣៣៨.១៥៣	១.៣៧៨.៣១២	(១៦២.២៥៥)	(៦៦៤.៤៣៥)	២.៤០៧.៩៤៩	៩.៧៩០.៧២១	៣៤៥.១០៨	១.៤០៨.៧៣១
កិច្ចសន្យាហិរញ្ញវត្ថុក្រៅតារាងតុល្យការ	(១២.៥១២)	(៥០.៩៩៩)	៧៤៣	៣.០៤៣	៨១.៨២៥	៣៣២.៧០០	៣.៧៩៨	១៥.៥០៣
	៣២៥.៦៤១	១.៣២៧.៣១៣	(១៦១.៥១២)	(៦៦១.៣៩២)	២.៤៨៩.៧៧៤	១០.១២៣.៤២១	៣៤៨.៩០៦	១.៤២៤.២៣៤

ធនាគារ ភ្នំពេញ កាណិស្ត ម.ក

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ បន្ថែមពេលសង្ខេប និងដោយឡែក
សម្រាប់ដំណាច់ការិយបរិច្ឆេទនៃ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១**

១០. ចំណាយប្រតិបត្តិការផ្សេងៗ

	ព័ត៌មានហិរញ្ញវត្ថុ							
	សម្រាប់ដំណាច់ការិយបរិច្ឆេទនៃ				សម្រាប់ដំណាច់ការិយបរិច្ឆេទនៃ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លាន់រៀល	ដុល្លារអាមេរិក	លាន់រៀល	ដុល្លារអាមេរិក	លាន់រៀល	ដុល្លារអាមេរិក	លាន់រៀល
ជួសជុល និងថែទាំ	៣៥៦.៤០២	១.៤៥២.៦៩៥	៣៥៧.៩៦៥	១.៤៦៥.៨៦៧	១.១៦៤.៤៤១	៤.៧៣៤.៦១៧	៩៥៨.៣៧៣	៣.៩១២.០៧៩
ចំណាយពន្ធផ្សេងៗ	១៧៣.០៥៦	៧០៥.៣៧៦	២៣០.៦៧៣	៩៤៤.៦០៦	៥៥០.០៨០	២.២៣៦.៦២៥	៦៣៦.១១៨	២.៥៩៦.៦៣៤
កម្រៃវិជ្ជាជីវៈ	១៥៥.៨៩៩	៦៣៥.៤៤៤	១២៧.៣៥១	៥២១.៥០២	៤៦០.៣៣៥	១.៨៧១.៧២២	៥៣០.០៧៨	២.១៦៣.៧៧៨
ចំណាយលើសន្តិសុខធនាគារ	១២៤.៧៥៣	៥០៨.៤៩៣	១២៣.៩២៨	៥០៧.៤៨៥	៣៧៧.២៨១	១.៥៣៤.០២៥	៣៧៣.២៧៧	១.៥២៣.៧១៧
ចំណាយទឹកភ្លៀង	១១១.៧៦៤	៤៥៥.៥៥០	១២៣.៥១៨	៥០៥.៨០៦	៣១៨.៧៤១	១.២៩៦.០០១	៣៣៤.៣០៥	១.៣៦៤.៦៣៣
ចំណាយលើអាហារ និងការកំសាន្ត	១០០.៨៤១	៤១១.០២៨	៩៣.៩២១	៣៨៤.៦០៦	២៩២.៥៦៣	១.១៨៩.៥៦១	២៨១.០៩៥	១.១៤៧.៤៣០
កម្រៃអាជ្ញាបណ្ណ	៨៨.៤៧៨	៣៦០.៦៣៦	១៤៤.៩១០	៥៩៣.៤០៦	២៦៧.៥៨៤	១.០៨៧.៩៩៧	១៤៥.៧០៦	៥៩៤.៧៧២
ចំណាយទីផ្សារ និងការផ្សាយពាណិជ្ជកម្ម	៨៣.៣១៥	៣៣៩.៥៩២	១៧៦.៩៤៣	៧២៤.៥៨២	៣៣៧.៣៧២	១.៣៧១.៧៥៥	៥៥១.១៣៨	២.២៤៩.៧៤៥
ចំណាយទូរស័ព្ទ	៥៥.៣៦៧	២២៥.៦៧៦	៤៥.៩៤៧	១៨៨.១៥៣	១៦៤.៧១៣	៦៦៩.៧២៣	១៤២.៥៣៧	៥៨១.៨៣៦
ចំណាយធានារ៉ាប់រង	២២.២១០	៩០.៥២៨	៥១.៥១៧	២១០.៩៦២	៦៣.៨៨១	២៥៩.៧៤០	៥៥.៩៣៣	២២៨.៣១៩
ចំណាយការធ្វើដំណើរ	៦.៧២១	២៧.៣៩៥	១៦.១២៥	៦៦.០៣២	២៦.៧៨៦	១០៨.៩១២	៩៦.១៥៦	៣៩២.៥០៩
សន្និបាត និងសន្និសីទ	៣.១៧៣	១២.៩៣៣	១៤.៦៣០	៥៩.៩១០	១៤.៧៥៧	៦០.០០២	៥៨.៧០០	២៣៩.៦១៣
បរិច្ចាគសប្បុរសធម៌	-	-	-	-	១.៤១៥.០០០	៥.៧៥៣.៣៩០	-	-
ការផ្គត់ផ្គង់ការិយាល័យ ផ្សេងៗ	-	-	៩៣៤	៣.៨២៥	៧៤៨	៣.០៤១	១៨.១៧៦	៧៤.១៩៤
	៥២១	២.១២៤	២៦៥.៥៤៩	១.០៨៧.៤២៤	៣០៥.៩៥៦	១.២៤៤.០១៧	៩២៧.២៩៨	៣.៧៥៥.២៣០
	១.២៨២.៥០០	៥.២២៧.៤៧០	១.៧៧៣.៩១១	៧.២៦៤.១៦៦	៥.៧៦០.២៣៨	២៣.៤២១.១២៨	៥.១០៨.៨៩០	២០.៨៥៤.៤៨៩

ធនាគារ ភ្នំពេញ កាណិស្ត ម.ក

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ បន្ថែមលើរបាយការណ៍សង្ខេប និងរបាយការណ៍
សម្រាប់ដំណាច់ការិយបរិច្ឆេទនៃ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១**

១០. ចំណាយប្រតិបត្តិការផ្សេងៗ (ត)

	ព័ត៌មានហិរញ្ញវត្ថុរបស់យើង							
	សម្រាប់ដំណាច់ការិយបរិច្ឆេទនៃ				សម្រាប់ដំណាច់ការិយបរិច្ឆេទនៃ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ជួសជុល និងថែទាំ	៣៥៥.៥០២	១.៤៤៩.០២៦	៣៥៦.៩១៥	១.៤៦១.៥៦៧	១.២១៤.១០១	៤.៩៣៦.៥៣៥	៩៥៤.៦៦៣	៣.៨៩៦.៩៣៤
ចំណាយពន្ធផ្សេងៗ	១៧០.៨៤៤	៦៩៦.៣៦០	១៩៩.២៥៩	៨១៥.៩៦៦	៥៤២.៤៥៧	២.២០៥.៦៣០	៥៩៩.៦១៥	២.៤៤៧.៦២៨
កម្រៃវិជ្ជាជីវៈ	១៥៥.៨៩៩	៦៣៥.៤៤៤	១២៧.៣៥១	៥២១.៥០២	៤៦០.៣៣៥	១.៨៧១.៧២២	៥៣០.០៧៨	២.១៦៣.៧៧៨
ចំណាយលើសន្តិសុខធនាគារ	១២៤.៧៥៣	៥០៨.៤៩៣	១២៣.៩២៨	៥០៧.៤៨៥	៣៧៧.២៨១	១.៥៣៤.០២៥	៣៧៣.២៧៧	១.៥២៣.៧១៧
ចំណាយទឹកភ្លៀង	១១១.៧៦៤	៤៥៥.៥៥០	១២៣.៥១៨	៥០៥.៨០៦	៣១៨.៧៤១	១.២៩៦.០០១	៣៣៤.៣០៥	១.៣៦៤.៦៣៣
ចំណាយលើអាហារ និងការកំសាន្ត	១០០.៨៤១	៤១១.០២៨	៩៣.៩២១	៣៨៤.៦០៦	២៩២.៥៦៣	១.១៨៩.៥៦១	២៨១.០៩៥	១.១៤៧.៤៣០
កម្រៃអាជ្ញាបណ្ណ	៨៨.៤៧៨	៣៦០.៦៣៦	១៤៤.៩១០	៥៩៣.៤០៦	២៦៧.៥៨៤	១.០៨៧.៩៩៧	១៤៥.៧០៦	៥៩៤.៧៧២
ចំណាយទីផ្សារ និងការផ្សាយពាណិជ្ជកម្ម	៨៣.៣១៥	៣៣៩.៥៩២	១៧៦.៩៤៣	៧២៤.៥៨២	៣៣៧.៣៧២	១.៣៧១.៧៥៥	៥៥១.១៣៨	២.២៤៩.៧៤៥
ចំណាយទូរស័ព្ទ	៥៥.៣៦៧	២២៥.៦៧៦	៤៥.៩៤៧	១៨៨.១៥៣	១៦៤.៧១៣	៦៦៩.៧២៣	១៤២.៥៣៧	៥៨១.៨៣៦
ចំណាយធានារ៉ាប់រង	២២.២១០	៩០.៥២៨	៥១.៥១៧	២១០.៩៦២	៦៣.៨៨១	២៥៩.៧៤០	៥៥.៩៣៣	២២៨.៣១៩
ចំណាយការធ្វើដំណើរ	៦.៧២១	២៧.៣៩៥	១៦.១២៥	៦៦.០៣២	២៦.៧៨៦	១០៨.៩១២	៩៦.១៥៦	៣៩២.៥០៩
សន្និបាត និងសន្និសីទ	៣.១៧៣	១២.៩៣៣	១៤.៦៣០	៥៩.៩១០	១៤.៧៥៧	៦០.០០២	៥៨.៧០០	២៣៩.៦១៣
បរិច្ចាគសប្បុរសធម៌	-	-	-	-	១.៤១៥.០០០	៥.៧៥៣.៣៩០	-	-
ការផ្គត់ផ្គង់ការិយាល័យ	-	-	៩៣៤	៣.៨២៥	៧៤៨	៣.០៤១	១៨.១៧៦	៧៤.១៩៤
ផ្សេងៗ	១៨.៥៩០	៧៥.៧៧៤	១៤៤.៩៤៩	៥៩៣.៥៦៦	៣៦០.២៣៨	១.៤៦៤.៧២៧	៥៨៥.៨២៦	២.៣៩១.៣៤៣
	១.២៩៧.៤៥៧	៥.២៨៨.៤៣៥	១.៦២០.៨៤៧	៦.៦៣៧.៣៦៨	៥.៨៥៦.៥៥៧	២៣.៨១២.៧៦១	៤.៧៧៧.២០៥	១៩.២៩៦.៤៥១

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ ចន្លោះពេលសង្ខេបរួម និងជោយឡែក សម្រាប់ដំណាច់ការិយបរិច្ឆេទ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

១១. ការវាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុ

កំណត់សម្គាល់នេះផ្តល់នូវបច្ចុប្បន្នភាពអំពីការវិនិច្ឆ័យ និងការប៉ាន់ស្មានដែលក្រុមហ៊ុនរួម និងធនាគារបានធ្វើ ក្នុងការកំណត់តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុ ចាប់តាំងពីរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំដែលបានធ្វើសវនកម្មចុង ក្រោយបំផុតមក។

(ក) ឋានានុក្រមនៃតម្លៃសមស្រប

ដើម្បីផ្តល់នូវសញ្ញាណអំពីភាពអាចទុកចិត្តបាន របស់ទិន្នន័យដែលបានប្រើប្រាស់ក្នុងការកំណត់តម្លៃសមស្រប ក្រុមហ៊ុនរួម និងធនាគារបានចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុរបស់ខ្លួនជាបីកម្រិត ដូចបានពណ៌នាក្នុងស្តង់ដារគណនេយ្យ។ ការពន្យល់អំពីកម្រិត នីមួយៗ មានបង្ហាញនៅក្នុងតារាងខាងក្រោម។

តារាងខាងក្រោមនេះបង្ហាញពីទ្រព្យសកម្មហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួម និងធនាគារដែលត្រូវបានវាស់វែង និងត្រូវ បានកត់ត្រាតាមតម្លៃសមស្រប នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ តាមមូលដ្ឋានដែលបានកើត ឡើង៖

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	ព័ត៌មានហិរញ្ញវត្ថុរួម			សរុប
	កម្រិត ១ ដុល្លារអាមេរិក	កម្រិត ២ ដុល្លារអាមេរិក	កម្រិត ៣ ដុល្លារអាមេរិក	
ទ្រព្យសកម្មហិរញ្ញវត្ថុ				
ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្របក្នុង លទ្ធផលលម្អិតផ្សេងៗ (FVOCI)				
មូលបត្រកម្មសិទ្ធិ - សេវាសាធារណៈ	១៨០.៧៥៧	-	២១.៨១៨	២០២.៥៧៥
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	១៨០.៧៥៧	-	២១.៨១៨	២០២.៥៧៥
គិតជាពាន់រៀល	៧៣៧.៣០៨	-	៨៨.៩៩៦	៨២៦.៣០៤

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

ទ្រព្យសកម្មហិរញ្ញវត្ថុ				
ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្របក្នុង លទ្ធផលលម្អិតផ្សេងៗ (FVOCI)				
មូលបត្រកម្មសិទ្ធិ - សេវាសាធារណៈ	១៤២.៦៥១	-	២១.៨១៨	១៦៤.៤៦៩
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	១៤២.៦៥១	-	២១.៨១៨	១៦៤.៤៦៩
គិតជាពាន់រៀល	៥៧៧.០២៣	-	៨៨.២៥៤	៦៦៥.២៧៧

ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ ចន្លោះពេលសង្ខេប និងជោយឡែក សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

៩. ការវាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុ (ត)
(ក) ឋានានុក្រមនៃតម្លៃសមស្រប (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១	ព័ត៌មានហិរញ្ញវត្ថុជោយឡែក			
	កម្រិត ១ ដុល្លារអាមេរិក	កម្រិត ២ ដុល្លារអាមេរិក	កម្រិត ៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ				
ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្របក្នុង លទ្ធផលលម្អិតផ្សេងៗ (FVOCI)				
មូលបត្រកម្មសិទ្ធិ - សេវាសាធារណៈ	១៨០.៧៥៧	-	២១.៨១៨	២០២.៥៧៥
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	១៨០.៧៥៧	-	២១.៨១៨	២០២.៥៧៥
គិតជាពាន់រៀល	៧៣៧.៣០៨	-	៨៨.៩៩៦	៨២៦.៣០៤
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០				
ទ្រព្យសកម្មហិរញ្ញវត្ថុ				
ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្របក្នុង លទ្ធផលលម្អិតផ្សេងៗ (FVOCI)				
មូលបត្រកម្មសិទ្ធិ - សេវាសាធារណៈ	១៤២.៦៥១	-	២១.៨១៨	១៦៤.៤៦៩
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	១៤២.៦៥១	-	២១.៨១៨	១៦៤.៤៦៩
គិតជាពាន់រៀល	៥៧៧.០២៣	-	៨៨.២៥៤	៦៦៥.២៧៧

កម្រិត ១ ៖ តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានជួញដូរនៅក្នុងទីផ្សារសកម្ម (ដូចជា ឧបករណ៍និស្សន្ទ ដែលបានជួញដូរជាសាធារណៈ និងមូលបត្រកម្មសិទ្ធិ) គឺអាស្រ័យទៅតាមតម្លៃដែលបានដាក់លក់លើទីផ្សារ នាដំណាច់ ការិយបរិច្ឆេទរាយការណ៍។ តម្លៃដាក់លក់លើទីផ្សារដែលបានប្រើសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលក្រុមហ៊ុនបានកាន់កាប់ គឺជាតម្លៃទិញបច្ចុប្បន្ន។ ឧបករណ៍ ហិរញ្ញវត្ថុទាំងនេះ ត្រូវបានបញ្ចូលទៅក្នុងកម្រិត ១ ។

កម្រិត ២ ៖ តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុដែលមិនត្រូវបានជួញដូរនៅក្នុងទីផ្សារសកម្ម (ឧទាហរណ៍ដូចជា ឧបករណ៍និស្សន្ទ over-the-counter) ត្រូវបានកំណត់ដោយប្រើវិធីសាស្ត្រវាយតម្លៃ ដែលបង្កើនការប្រើប្រាស់ទិន្នន័យលើ ទីផ្សារដែលអាចសង្កេតបាន និងបន្ថយការពឹងផ្អែកទៅលើការប៉ាន់ស្មានដែលជាក់លាក់សម្រាប់អង្គការណាមួយ។ ប្រសិនបើទិន្នន័យជាក់លាក់ទាំងអស់ ដែលតម្រូវសម្រាប់ឧបករណ៍មួយ អាចអង្កេតបាន ឧបករណ៍នោះត្រូវបានបញ្ចូលទៅ ក្នុងកម្រិត ២ ។

កម្រិត ៣ ៖ ប្រសិនបើទិន្នន័យជាក់លាក់មួយឬច្រើន មិនពឹងផ្អែកទៅលើទិន្នន័យទីផ្សារដែលអាចសង្កេតបាន ឧបករណ៍ នោះត្រូវបានបញ្ចូលទៅក្នុងកម្រិត ៣ ។ វាគឺជាករណីសម្រាប់មូលបត្រកម្មសិទ្ធិដែលមិនបានចុះបញ្ជី។

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ ចន្លោះពេលសង្ខេប និងដោយឡែក សម្រាប់ដំណាច់ការិយបរិច្ឆេទ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

១១. ការវាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុ (ត)

(ខ) ការវាស់វែងឧបករណ៍ហិរញ្ញវត្ថុតាមតម្លៃសមស្រប

ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួម និងធនាគារតាម FVOCI ជាការវិនិយោគមូលបត្រកម្មសិទ្ធិដែលបានចុះបញ្ជី និងមិនបានចុះបញ្ជី ដែលតម្លៃសមស្របត្រូវបានកំណត់ផ្អែកតាមតម្លៃលក់ក្នុងទីផ្សារ មាននៅផ្សារមូលបត្រកម្មជាហើយតម្លៃបច្ចុប្បន្ន និងអត្រាអប្បហារដែលត្រូវបានប្រើប្រាស់ ត្រូវបានធ្វើនិយ័តកម្មសម្រាប់ហានិភ័យឥណទានរបស់បដិភាគី ឬ ផ្ទាល់ខ្លួន។

(គ) ការវាស់វែងតម្លៃសមស្របដោយប្រើទិន្នន័យជាក់លាក់មិនលេចសង្កេតបាន (កម្រិត៣)

មូលបត្រកម្មសិទ្ធិដែលមិនបានចុះបញ្ជី គឺជាការវិនិយោគនៅក្នុងការិយាល័យឥណទាននៃកម្ពុជា ដែលត្រូវវាស់វែងតាមតម្លៃសមស្របក្នុងលទ្ធផលលម្អិតផ្សេងៗ ដោយសារវាមិនត្រូវបានកាន់កាប់ដើម្បីជួញដូរទេ ហើយក្រុមហ៊ុនរួម និងធនាគារបានសម្រេចជ្រើសរើសយកការកត់ត្រាលើកដំបូងរបស់វា ជាទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាម FVOCI។ នេះគឺជាការវិនិយោគជាយុទ្ធសាស្ត្រ ហើយក្រុមហ៊ុនរួម និងធនាគារចាត់ទុកថាការធ្វើចំណាត់ថ្នាក់បែបនេះ គឺមានភាពសមស្រប។

តម្លៃសមស្របត្រូវបានកំណត់ដោយផ្អែកទៅតាមតម្លៃបច្ចុប្បន្ន ហើយអត្រាអប្បហារដែលបានប្រើប្រាស់ ត្រូវបានកែតម្រូវទៅតាមហានិភ័យឥណទានរបស់បដិភាគី ឬហានិភ័យឥណទានរបស់ធនាគារផ្ទាល់។ មិនមានការកត់ត្រាចំណេញ/ខាតនៅក្នុង លទ្ធផលលម្អិតផ្សេងៗទេ ដោយសារតម្លៃសមស្រប ប្រហាក់ប្រហែលនឹងតម្លៃយោង។ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ មិនមានការកត់ត្រាសំវិធានធនបាត់បង់សម្រាប់ FVOCI នេះទេ។

(ឃ) ឧបករណ៍ហិរញ្ញវត្ថុដែលមិនវាស់វែងតាមតម្លៃសមស្រប

គិតត្រឹមកាលបរិច្ឆេទតារាងតុល្យការ តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួម និងធនាគារ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា។

ការប៉ាន់ស្មានតម្លៃសមស្របផ្អែកទៅតាមវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖

(i) ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារផ្សេងទៀត

តម្លៃយោងនៃប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារផ្សេងទៀត មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះភាគច្រើនគឺជាគណនីចរន្ត គណនីសន្សំ និងប្រាក់បញ្ញើរយៈពេលខ្លី។

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ ចន្លោះពេលសង្ខេបរួម និងដោយឡែក សម្រាប់ដំណាច់ការិយបរិច្ឆេទ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១

១១. ការវាស់វែងតម្លៃសម្របរបស់ឧបករណ៍ហិរញ្ញវត្ថុ (ត)

(ឃ) ឧបករណ៍ហិរញ្ញវត្ថុដែលមិនវាស់វែងតាមតម្លៃសម្រប (ត)

(ii) ឥណទានអតិថិជន

ចំពោះឥណទានដែលមានអត្រាថេរ ដែលមានកាលកំណត់នៅសល់តិចជាង១ឆ្នាំ ជាទូទៅតម្លៃយោងរបស់វា គឺជាតម្លៃសម្របប៉ាន់ស្មានរបស់វា។

ចំពោះឥណទានដែលមានអត្រាថេរ និងមានកាលកំណត់នៅសល់១ឆ្នាំ ឬលើសពី១ឆ្នាំ តម្លៃសម្របត្រូវបានប៉ាន់ស្មានដោយធ្វើអប្បបរមាលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត និងប្រើអត្រាការប្រាក់របស់ឥណទាននាពេលបច្ចុប្បន្ន ដោយសារអត្រា ការប្រាក់តាមទីផ្សាររបស់ឥណទាន មានហានិភ័យឥណទាន និងកាលកំណត់ប្រហាក់ប្រហែលគ្នា ហើយត្រូវបានវាយតម្លៃថាមានភាពខុសគ្នាតិចតួច ជាមួយនឹងអត្រាការប្រាក់របស់ឥណទានតាមកិច្ចសន្យា។ ជាលទ្ធផល តម្លៃសម្របនៃឥណទានអតិថិជនរយៈពេលវែង និងបុរេប្រទានអតិថិជនអាចមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា នាកាលបរិច្ឆេទរាយការណ៍។

(iii) ប្រាក់បញ្ញើរបស់អតិថិជនពីធនាគារ និងមិនមែនធនាគារ

តម្លៃសម្របនៃប្រាក់បញ្ញើរបស់អតិថិជន ដែលមានកាលកំណត់តិចជាង១ឆ្នាំ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារឧបករណ៍ទាំងនេះមានរយៈពេលខ្លី។ តម្លៃសម្របនៃប្រាក់បញ្ញើរបស់អតិថិជន ដែលមានកាលកំណត់១ឆ្នាំ ឬច្រើនជាង ត្រូវបានគេរំពឹងថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារធនាគារបានផ្តល់អត្រាការប្រាក់ប្រហាក់ប្រហែលគ្នា ជាមួយនឹងឧបករណ៍ដែលមានកាលកំណត់ និងលក្ខខណ្ឌឥណទានស្រដៀងគ្នាដែរ។

តម្លៃសម្របប៉ាន់ស្មាននៃប្រាក់បញ្ញើរបស់អតិថិជនដែលមិនមានកាលកំណត់ រួមមានប្រាក់បញ្ញើមិនមានការប្រាក់ ប្រាក់បញ្ញើត្រូវសងតាមតម្រូវការ គឺជាទឹកប្រាក់ត្រូវសងនាកាលបរិច្ឆេទរាយការណ៍។

(iv) ទ្រព្យសកម្មហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុផ្សេងៗ

តម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុផ្សេងៗ ត្រូវបានសន្មតថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសម្របរបស់វា ដោយសារគណនីទាំងនេះមិនមានតម្លៃប្រែប្រួលជាសារវន្តទៅតាមអត្រាទីផ្សារទេ។

(v) បំណុលភតិសន្យា

តម្លៃសម្របប៉ាន់ស្មាននៃបំណុលភតិសន្យាដែលមានកាលកំណត់តិចជាង១ឆ្នាំ ប្រហាក់ប្រហែលនឹងតម្លៃយោង។ ចំពោះបំណុលភតិសន្យាផ្សេងៗទៀត ដែលមានកាលកំណត់១ឆ្នាំ ឬច្រើនជាង តម្លៃសម្របរបស់វាត្រូវបានប៉ាន់ស្មាន ផ្អែកទៅតាមលំហូរសាច់ប្រាក់អប្បបរមា ដោយប្រើអត្រាកំណើនប្រាក់កម្ចីលើទីផ្សារ។

ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុ ចន្លោះពេលសង្ខេបរួម និងដោយឡែក
សម្រាប់ដំណាច់ការិយបរិច្ឆេទ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១**

១១. ការវាស់វែងតម្លៃសម្របរបស់ឧបករណ៍ហិរញ្ញវត្ថុ (ត)

(ឃ) ឧបករណ៍ហិរញ្ញវត្ថុដែលមិនវាស់វែងតាមតម្លៃសម្រប (ត)

(vi) ប្រាក់កម្ចី និងអនុបំណុល

ប្រាក់កម្ចី និងអនុបំណុល មិនត្រូវបានដាក់លក់លើទីផ្សារសកម្មទេ ហើយតម្លៃសម្របរបស់វា ប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា។

(vii) មូលបត្របំណុល

ជាទូទៅ តម្លៃសម្របប៉ាន់ស្មាននៃមូលបត្របំណុល គឺអាស្រ័យទៅតាមតម្លៃទីផ្សារដែលអាចសង្កេតបាន នាកាលបរិច្ឆេទ របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ វាមិនត្រូវបានជួញដូរយ៉ាងសកម្មទេ។ តម្លៃសម្របប៉ាន់ស្មាននៃមូលបត្របំណុល គឺប្រហាក់ ប្រហែលនឹងតម្លៃយោងរបស់វា ដោយផ្អែកទៅតាមលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត ដោយប្រើអត្រាលើទីផ្សារ។